



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
របស់ធនាគារវឌ្ឍនៈអាស៊ីចំពោះប្រចាំឆ្នាំ២០២០
Financial Analysis of ABA Bank in 2020

ជំនាញៈ សវនកម្ម
រៀបរៀងដោយនិស្សិត ៖ ឡាំ លក្ខិណា
អត្តលេខ: MA20/037
ឆ្នាំសិក្សា ៖ ឆ្នាំ២០២២ - ២០២៤



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
របស់ធនាគារវឌ្ឍនៈអាស៊ីបំប៉នកម្ពុជាឆ្នាំ២០២០
Financial Analysis of ABA Bank in 2020

ជំនាញៈ សវនកម្ម
សាស្ត្រាចារ្យណែនាំ ៖ បណ្ឌិត កង ឱម
មេគ្រូបណ្ឌិត យ៉ាក តុដ្ឋី
ឆ្នាំសិក្សា ៖ ឆ្នាំ២០២២ - ២០២៤



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ប្រធានបទ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីប៉ាស៊ីហ្វិក
ឆ្នាំ២០២០**

សាស្ត្រាចារ្យណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ាក វ៉ុឌី

បណ្ឌិត កង ឌឹម

គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងស្រាវជ្រាវ
ប្រធាន

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត សេង សំអឿន

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

នាយកវិទ្យាស្ថាន

បណ្ឌិត ហេង វ៉ាន់ដា

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល សិក្សា២ឆ្នាំរួចមកនាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនដែលពាក់ព័ន្ធទៅនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធដារ ជាពិសេសយល់កាន់តែច្បាស់ពីជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់សម្រាប់តម្រូវ ការស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងនោះមិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។

នៅក្នុងបរិបទសេដ្ឋកិច្ចដ៏រីកចម្រើនលើវិស័យធនាគារនិងហិរញ្ញវត្ថុជាវិស័យមួយ ដែលមានសន្ទុះខ្លាំង ជាងគេ។ ព្រោះថាស្ថាប័នធនាគារនិងហិរញ្ញវត្ថុគឺជាសរសៃឈាមសេដ្ឋកិច្ចរាក់ជាអ្នកធ្វើឱ្យមានលំហូរសេដ្ឋកិច្ច ទាំងក្នុង និងក្រៅប្រទេសតាមរយៈការប្រមូលមូលនិធិពីអ្នកដែលមានមូលនិធិលើសទៅឱ្យអ្នកដែលត្រូវការ មូលនិធិខ្វះដើម្បីប្រើប្រាស់។ ប៉ុន្តែដើម្បីឱ្យប្រតិបត្តិការខាងលើអាចកើតឡើងបានលុះត្រាតែ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុទាំងអស់នោះ ត្រូវបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់សាធារណជនព្រមទាំងវិនិយោគិន ទាំងឡាយជាមុនសិន។ ដូច្នេះមានតែស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារដែលអាចទាក់ទាញ និងផ្តល់នូវភាព ជំនឿទុកចិត្តពីបណ្តាវិនិយោគិនបានព្រោះថាតាមរយៈរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញ និងឆ្លុះបញ្ចាំង អំពីស្ថានភាពអាជីវកម្មទាំងមូលបានថាតើចំណេញ ឬខាតម្យ៉ាងវិញទៀតក៏តម្រូវឱ្យមានធ្វើការវិភាគលើរបាយ ការណ៍ហិរញ្ញវត្ថុផងដែរ។ ព្រោះការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការ ស្វែងយល់ច្បាស់ ពីចំណុចខ្លាំង និងចំណុចខ្សោយនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារទាំងមូលផងដែរ។ អាស្រ័យហេតុនេះហើយទើបនាងខ្ញុំបានធ្វើការសម្រេចចិត្ត ធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទមួយស្តីអំពី ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ ។

ការសិក្សាស្រាវជ្រាវនេះ គឺផ្តោតសំខាន់លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ទៅលើ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០។ កន្លងមកនេះមានស្ថាន ភាពហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ទាក់ទងនឹងការវិភាគលើលទ្ធភាពស្វែងរក ប្រាក់ចំណេញតាម លទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម និងលទ្ធភាពទូទាត់បំណុលហើយស្វែងយល់ពីស្ថានភាពទូទៅរបស់ធនាគារ រួមទាំងយុទ្ធសាស្ត្រនិងការអនុវត្តន៍ទាំងឡាយដែលបង្ហាញថា ធនាគារមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលបានប្រើប្រាស់សេវាកម្មឥណទាន ប្រាក់បញ្ញើ និងមធ្យោបាយទូទាត់ផ្សេងៗទៀតដែលជំរុញឱ្យធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ឈានដល់ថ្នាក់នាំមុខគេនៅប្រទេសកម្ពុជា។

ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពយ៉ាងណាក៏ដោយ ក៏នូវតែកំហុសអចេតនាអាចកើត មានឡើងដោយយថាហេតុ ហើយនាងខ្ញុំសូមទទួលនូវរាល់ការមតិពិចារណាដើម្បីស្ថាបនានិងកែលម្អឱ្យរឹតតែ ប្រសើរពីសំណាក់លោកគ្រូអ្នកគ្រូនិងមិត្តៗទាំងអស់គ្នា។ ជាពិសេសទៅទៀតនាងខ្ញុំសង្ឃឹមថាសៀវភៅមួយ ក្បាលនេះនឹងផ្តល់នូវប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់មិត្តៗ និងប្អូនៗជំនាន់ក្រោយបានតាមតម្រូវការ នាពេលអនាគត ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២០ ជំនាញសវនកម្មនៃវិទ្យាស្ថាន វ៉ាន់ដា

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ៖

លោកឪពុក និងអ្នកម្តាយ ជាអ្នកមានគុណជាទីបំផុតដែលបានផ្តល់កំណើតដល់រូបកូនស្រីម្នាក់នេះ ដោយលោកទាំងពីរបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានប្រៀនប្រដៅដល់កូនព្រមទាំងផ្តល់នូវ កម្លាំងចិត្តកម្លាំងកាយដល់កូនគ្រប់ពេលវេលា។ ជាពិសេសលោកតែងតែផ្គត់ផ្គង់ទំនុកបម្រុងដល់នូវការសិក្សា របស់កូនសព្វគ្រប់បែបយ៉ាង ដើម្បីឱ្យកូនស្រីម្នាក់នេះទទួលបាននូវចំណេះដឹងនិងការសិក្សាប្រកបដោយភាព ជោគជ័យមួយនេះក្នុងមាត់ជីវិតរបស់កូននិងទទួលបាននូវចំណេះដឹងដ៏ថ្លៃថ្លាឧដុង្គឧត្តម ដូចពេលនេះនិង បានបង្រៀនកូនឱ្យចេះស្រឡាញ់ស្នេហាជាតិមាតុភូមិកម្ពុជា។

លោកនាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃ វិទ្យាស្ថាន វ៉ាន់ដា ដែលជានិច្ចកាលតែងតែ ជួយបង្កាត់បង្ហាញនិងណែនាំអស់ពីកម្លាំងកាយចិត្តលោកតែងតែនូវការអនុគ្រោះរាល់កំហុសឆ្គងភាពខ្វះខាត ព័ត៌មានទាក់ទងការសិក្សាផ្សេងៗ ដែលមាននិងបានផ្តល់នូវការលើកទឹកចិត្តដល់នាងខ្ញុំរហូតធ្វើឱ្យការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្មបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងសាស្ត្រាចារ្យ **យ៉ាក ឌុន្ទី** ដែលលោកបានផ្ញើតពេល វេលាដ៏មានតម្លៃដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយ បីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណូបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនូវក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់រូបនាងខ្ញុំដោយគ្មានពាក់ព័ន្ធជាមួយសារណាឬរបាយការណ៍ស្រាវជ្រាវណាមួយរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២....

ហត្ថលេខា

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ មានឈ្មោះហៅថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ។ ក្នុងរយៈពេលជាង២០ឆ្នាំនៃការអភិវឌ្ឍនិងកំណើនធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារយ៉ាងរឹងមាំ និងក្លាយខ្លួនជាធនាគារធំទី៣នៅក្នុងប្រទេស។ សព្វថ្ងៃធនាគារនេះមានបម្រើផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយដល់ បណ្តាអតិថិជនដែលរួមមាន ផ្នែកសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និង រូបវន្តបុគ្គល តាមរយៈបណ្តាញកំពុងបន្តពង្រីកបាន៧៩សាខា ម៉ាស៊ីនដាក់ប្រាក់ និង ATM ជាង ៦៥០ និងប្រព័ន្ធធនាគារអនឡាញ និងកម្មវិធីសេវាធនាគារតាមទូរសព្ទដ៏ទំនើបរបស់ខ្លួន។ បើយើងពិនិត្យមើលលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់បំផុតរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងឆ្នាំ២០២០ឃើញថាការអភិវឌ្ឍទាំងអស់នោះត្រូវបានធ្វើលើការដំឡើងសមត្ថភាពប្រព័ន្ធដីជម្រកជា ប្រព័ន្ធស្វ័យសេវា និងសេវាធនាគារអនឡាញ។ កម្មវិធី ABA Mobile ដែលជាផលិតផលស្នូលសម្រាប់អតិថិជនរូបវន្តទទួលបានមុខងារថ្មីៗជាច្រើន និងកំពុងទាក់ទាញអ្នកប្រើប្រាស់ ។

ដោយមើលឃើញពីភាពរីកចំរើនរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ និងដោយសេវាកម្មរបស់ធនាគារនេះកំពុងពេញនិយមប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបនាងខ្ញុំសូមលើកពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ក្នុងប្រធានបទ **ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០** មកធ្វើការសិក្សាស្រាវជ្រាវ និងវិភាគ។ ការសិក្សានេះមានគោលបំណងដើម្បីស្វែងយល់ពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងឆ្នាំ២០២០។ ដើម្បីសម្រេចឱ្យបាននូវកិច្ចការស្រាវជ្រាវនេះ នាងខ្ញុំបានធ្វើការស្វែងយល់ពីស្ថានភាពទូទៅ និងលក្ខណៈទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ដូចជា ប្រវត្តិធនាគារ ទស្សនវិស័យ បេសកកម្ម រចនាសម្ព័ន្ធ គ្រប់គ្រង និងសិក្សាទ្រឹស្តីពាក់ព័ន្ធ ប្រធានបទ មកធ្វើការពន្យល់បង្ហាញរួមមាន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាម ជួរដេក (Horizontal analysis) ជួរឈរ (Vertical analysis) និង អនុបាត (Ratio analysis)។ លទ្ធផលសំខាន់ៗបានមកពីវិភាគរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញថាៈ

- **ការវិភាគតាមជួរដេក** មានការកើនឡើងខ្លាំងនូវចំណូលពីការប្រាក់ចំណូលពីកម្រៃជើងសារនិងចំណូលប្រតិបត្តិការផ្សេងៗដែលធ្វើឱ្យប្រាក់ចំណេញសុទ្ធធធនាគារ កើនឡើងរហូតដល់ 151,4 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុប និងប្រាក់បញ្ញើរបស់អតិថិជនក៏មានការកើនឡើងខ្ពស់ផងដែរដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរឹងមាំរបស់ធនាគារ។
- **ការវិភាគតាមជួរឈរ** ចំណូលសុទ្ធពីការប្រាក់មានអត្រាកំណើន74%ប្រាក់ចំណេញសុទ្ធធធនាគារ មានអត្រាកំណើន38%ធៀបនឹងចំណូលសរុប100%។ឥណទានផ្តល់ដល់អតិថិជនមានអត្រាកំណើន 62% ធៀប នឹងទ្រព្យសកម្មសរុប 100% និងប្រាក់បញ្ញើរបស់អតិថិជនមានអត្រាកំណើន 79% ធៀបនឹងបំណុល និងមូលធនសរុប 100%។
- **ការវិភាគតាមអនុបាត** ធនាគារបានបង្ហាញពីយុទ្ធសាស្ត្រចាប់យកចំណែកទីផ្សារនិងការចាត់ចែងការងារប្រកបដោយប្រសិទ្ធភាពតាមរយៈ អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់មាន

អត្រាកំណើន 601% អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័តមានអត្រាកំណើន 955% អនុបាត
ឥណទានធៀបនឹងប្រាក់បញ្ញើសរុបមានអត្រាកំណើន 78%។ ទោះយ៉ាងណាក៏ដោយតាមរយៈអនុបាត
ចរន្ត 86% បានបង្ហាញថាធនាគារមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ បម្លែងទ្រព្យសកម្មរយៈ
ពេលខ្លីដើម្បីសងបំណុលរយៈពេលខ្លីបាន 100% នូវឡើយទេ។ យើងក៏ឃើញមានការកើនឡើងភាព
អវិជ្ជមាន -0.36% នូវសំវិធានធនឥណទានបាត់បង់ និងការធ្លាក់ចុះនូវលទ្ធភាពដែលធនាគារអាច
ស្វែងរកចំណូលពីឥណទានបាត់បង់ផងដែរ។

តាមរយៈលទ្ធផលនៃការវិភាគខាងលើនេះបង្ហាញឱ្យឃើញពីជំហានជោគជ័យសំខាន់ៗដែលធនាគារ
សម្រេចបាន និងជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងមានជា
ឯកទេសពិសេសនៅក្នុងទីផ្សារ។

មាតិកា

ទំព័រ

អារម្ភកថា	i
សេចក្តីថ្លែងអំណរគុណ	ii
អំណះអំណាង	iii
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	iv

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ	១
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	២
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣

ជំពូកទី២: វិភាគទិន្នន័យ

២.១ លក្ខណៈទូទៅរបស់ធនាគារ	៤
២.១.១ និយមន័យធនាគារ.....	៤
២.១.២ ប្រវត្តិរបស់ធនាគារ.....	៤
២.១.៣ តួនាទីធនាគារ	៥
២.១.៤ មុខងារធនាគារ	៦
២.២ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	៦
២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	៦
២.២.២ គោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ	៧
២.២.៣ បុគ្គលពាក់ព័ន្ធក្នុងការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ	៧
២.២.៤ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ	៨
២.២.៤.១ របាយការណ៍លទ្ធផល	៨
២.២.៤.២ តារាងតុល្យការ	១០
២.៣ វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១៣
២.៣.១ និយមន័យវិធីសាស្ត្រ	១៤
២.៣.១.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក	១៤
២.៣.១.២ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ	១៤
២.៣.១.៣ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត	១៥
២.៣.២ ប្រភេទនៃវិធីសាស្ត្រ	១៥

២.៣.២.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក	១៥
២.៣.២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ	១៧
២.៣.២.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត.....	១៩
២.៣.២.៣.១ វិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី.....	១៩
២.៣.២.៣.២ វិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ.....	២០
២.៣.២.៣.៣ វិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម.....	២១
២.៣.២.៣.៤ វិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល.....	២២

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់	២៤
៣.១.១ ប្រវត្តិរបស់ធនាគារ	២៤
៣.១.២ បេសកកម្ម និងទស្សនវិស័យរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់.....	២៥
៣.១.៣ អត្តសញ្ញាណរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់.....	២៦
៣.១.៣.១ ផ្នែកសញ្ញា និងអត្តន័យ	២៦
៣.១.៣.២ ទីតាំងការិយាល័យកណ្តាល.....	២៧
៣.១.៤ រចនាសម្ព័ន្ធរបស់ធនាគារ.....	២៨
៣.១.៥ រចនាសម្ព័ន្ធអ្នកគ្រប់គ្រង	២៩
៣.២ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា	៣០
៣.២.១ សំណុំពេញលេញនៃរបាយការណ៍ហិរញ្ញវត្ថុ	៣០
៣.២.២ ការបង្ហាញត្រឹមត្រូវ និងអនុលោមភាពទៅនឹងស្តង់ដារ.....	៣០
៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់.....	៣៣
៣.៣.១ ផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ.....	៣៣
៣.៣.១.១ របាយការណ៍លទ្ធផល.....	៣៣
៣.៣.១.២ តារាងតុល្យការ.....	៣៤
៣.៣.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក	៣៥
៣.៣.២.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក	៣៥
៣.៣.២.២ ការវិភាគតារាងតុល្យការតាមជួរដេក	៣៧
៣.៣.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ.....	៣៨
៣.៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ.....	៣៩
៣.៣.៣.២ ការវិភាគតារាងតុល្យការតាមជួរឈរ	៤០
៣.៣.៤ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត.....	៤១
៣.៣.៤.១ ការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី.....	៤២
៣.៣.៤.២ ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ.....	៤២
៣.៣.៤.៣ ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៤៥

៣.៣.៤.៤ ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល	៤៦
--	----

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង	៤៩
---------------------------------	----

៤.២ ការវិភាគលើចំណុចខ្សោយ	៤៩
--------------------------------	----

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៥០
-----------------------------	----

៥.២ ការផ្តល់អនុសាសន៍	៥០
----------------------------	----

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១ សេចក្តីផ្តើម

១.១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ស្របពេលដែលប្រទេសមួយនេះកំពុងទទួលបាននូវការអភិវឌ្ឍវិស័យធនាគារដែលបានរំលេចឡើងក្នុងវិស័យសេដ្ឋកិច្ច ដើម្បីជាកត្តាជំរុញដ៏មានសក្តានុពល។ នៅក្នុងឆ្នាំ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈមច្រើនជាងគេធៀបនឹងបណ្តាញមុនៗដោយសារការរីករាលដាលជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុពិភពលោក។ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ដោយវិស័យសំខាន់ៗរួមមាន វិស័យទេសចរណ៍ កាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ និងសំណង់ បានរងការប៉ះទង្គិចខ្លាំងជាងគេ។ ទោះបីជាមានផលប៉ះពាល់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយតាមរយៈរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថាវិស័យធនាគារនៅកម្ពុជាតែបន្តរក្សាបាននូវស្ថិរភាព និងមានភាពធន់ដោយសារការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធនាគារនិងបានចូលរួមយ៉ាងសកម្ម ដល់សកម្មភាពសេដ្ឋកិច្ច ទ្រព្យសកម្មសរុបនៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ 217% នៃ ផ.ស.ស ជាមួយនឹងកំណើនប្រចាំឆ្នាំ 15.7%។ លើសពីនេះឥណទានអតិថិជនបានកើនឡើងដល់ 140% នៃ ផ.ស.ស ជាមួយនឹងកំណើនប្រចាំឆ្នាំ 16.9% ហើយប្រាក់បញ្ញើអតិថិជន មានកំណើនជាមធ្យម 15.4% និងកើនដល់ 123% នៃ ផ.ស.ស។ ទោះយ៉ាងណាទស្សនវិស័យនាពេលអនាគតនៅតែមានភាពមិនប្រាកដប្រជា។ ទោះបីជាមានការសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច និងយុទ្ធនាការចាក់វ៉ាក់សាំងជាសកលក៏ដោយក៏មានភាពមិនប្រាកដប្រជាជាច្រើនជុំវិញវិវត្តនៃការរីករាលដាលជំងឺកូវីដ-១៩ ការងើបឡើងវិញមិនស្មើគ្នានៃសេដ្ឋកិច្ចប្រទេសនីមួយៗនិងផលប៉ះពាល់រយៈពេលវែងក្នុងវិស័យមួយចំនួនអាចនឹងដាក់កំហិតលើសក្តានុពល នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ តាមរយៈការបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ធនាគារគឺបានជូនផ្តល់នូវព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុលទ្ធផលផ្នែកហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារនីមួយៗដែលព័ត៌មានទាំងនោះមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទាំងនោះ ឱ្យមានជំនឿក្នុងការទុកចិត្តលើស្ថាប័នរបស់ខ្លួន។ ការទាញយករបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារណាមួយមកធ្វើការវិភាគបន្ថែមអាចឱ្យយើងស្វែងយល់បាននូវភាពច្បាស់ពីស្ថានភាពនិងស្ថិរភាពហិរញ្ញវត្ថុ ចំណុចខ្លាំង និងចំណុចខ្សោយ តាមរយៈទិន្នន័យបានបង្ហាញដែលអាចឱ្យបុគ្គលិក ថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្មពិនិត្យ និងកែលំអរចំណុចខ្វះខាត អសកម្ម និងជាប្រយោជន៍ក្នុងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់សាធារណជន និងវិនិយោគិន។ ដោយមើលឃើញពីសន្ទុះក្នុងការប្រើប្រាស់សេវាកម្មធនាគារវឌ្ឍនៈអាស៊ីចំកាត់ មានការកើនឡើងខ្លាំងនិងកំពុងជាទីចាប់អារម្មណ៍របស់ប្រជាជន ទើបនាងខ្ញុំ បានធ្វើការសិក្សាស្រាវជ្រាវ និង វិភាគនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងឆ្នាំ២០២០ ដើម្បីជាប្រយោជន៍ក្នុងការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកមានតម្រូវការប្រើប្រាស់ទូទៅ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ធនាគារវឌ្ឍនៈអាស៊ីចំកាត់បានដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ របស់ខ្លួនជាសាធារណៈ ដើម្បីកសាងទំនុកចិត្តនិងបង្ហាញពីសមិទ្ធផលសំខាន់ៗដែលស្ថាប័នខ្លួនសម្រេចបានជូនអតិថិជន វិនិយោគិន និងភាគហ៊ុនិក។ ការទាញយករបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើ

សវនកម្មរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់មកវិភាគដើម្បីផ្ដោតការយកចិត្តទុកដាក់សិក្សាស្វែងយល់លើបញ្ហា មួយចំនួនដូចខាងក្រោម៖

១. តើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ រៀបចំឡើងអនុលោម ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិមួយណាហើយមានលក្ខណៈយ៉ាងដូចម្តេចខ្លះ ?

២. តើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ វិភាគតាមវិធី សាស្ត្រណាខ្លះ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

ដើម្បីអាចឆ្លើយតបនិងអាចធ្វើការដោះស្រាយនូវចំណោទបញ្ហាខាងលើដែលបានចោទសួរជាប្រធាន បទដែលស្តីអំពី ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ នោះនាងខ្ញុំ បានធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងដូចខាងក្រោម៖

- សិក្សាស្វែងយល់ពីស្ថានភាពទូទៅធនាគារ
- សិក្សាពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
- សិក្សាពីលទ្ធភាពទូទាត់បំណុល
- សិក្សាពីលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ
- សិក្សាពីលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម
- លទ្ធភាពក្នុងការប្រើប្រាស់បំណុល

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ វិសាលភាពនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះ ផ្ដោតតែទៅលើតែការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ប្រចាំឆ្នាំ២០២០នោះរួមមានរបាយការណ៍លទ្ធផលនិងតារាងតុល្យការដែលបានផ្តល់ជូនតែប៉ុណ្ណោះ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ដែលបានបោះផ្សាយ និងដាក់បង្ហាញជាសាធារណៈ។ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ការិយាល័យកណ្តាល មានទីតាំងស្ថិត នៅអគារលេខ #141, 146, 148 148ABCD មហាវិថីព្រះសីហនុ និងអគារលេខ #15, 153ABC ផ្លូវ278 ភូមិ4 សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ។ ដែនកំណត់នៃការស្រាវជ្រាវនេះផ្ដោតលើការយកចិត្តទុកដាក់វិភាគតែលើរបាយការណ៍ចំនួន២ របស់របាយការណ៍ហិរញ្ញវត្ថុប៉ុណ្ណោះ រួមមានរបាយការណ៍លទ្ធផល និងតារាងតុល្យការរបស់ធនាគារវឌ្ឍនៈ អាស៊ីចំកាត់ក្នុងឆ្នាំ២០២០ រៀបចំឡើងគោល២០១៩។



១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

វិធីសាស្ត្រនៃការស្រាវជ្រាវនេះពឹងផ្អែកលើប្រភពទិន្នន័យនិងការវិភាគទិន្នន័យដូចខាងក្រោម៖

ទិន្នន័យទី១ ៖

- ដកស្រង់គំនិតយោបល់ល្អៗពីលោក **រុន ចន្ទា** មានតួនាទី ជាប្រធានគ្រប់គ្រងផ្តល់ឥណទាន (District Branch Manager Lending) សាខាមុខកំពូល ធនាគារវឌ្ឍនៈអាស៊ីបំប៉ន។
- ការសាកសួរបុគ្គលិកផ្នែកពាក់ព័ន្ធ

ទិន្នន័យទី២ ៖

- ប្រមូលឯកសារ និងរបាយការណ៍ទាំងឡាយដែលទទួលបានពីធនាគារវឌ្ឍនៈអាស៊ីបំប៉ន
- ស្រាវជ្រាវឯកសារក្នុងបណ្ណាល័យ និងផ្ទាល់ខ្លួន
- ក្រេបជញ្ជក់នូវការណែនាំ និងយោបល់ដ៏មានតម្លៃពីសាស្ត្រចារ្យដោយផ្ទាល់
- អាចជាប្រភពព័ត៌មានដ៏ចម្បងសម្រាប់អ្នកគ្រប់គ្រង
- អាចជាប្រភពព័ត៌មានសម្រាប់អ្នកវិនិយោគ
- អាចជាប្រភពព័ត៌មានសម្រាប់អតិថិជន
- ជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយៗ
- អាចជួយបង្កើនចំណេះដឹងបន្ថែមទៀតដល់ខ្ញុំនាង

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

តាមការសិក្សាស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន៖

- ទទួលបានពិសោធន៍ដែលបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកការងារធ្វើ
- ធ្វើឱ្យអ្នកស្រាវជ្រាវយល់ដឹងអំពីការងាររបស់ធនាគារ
- ធ្វើឱ្យយើងដឹងពីការរៀបចំរចនាសម្ព័ន្ធក៏ដូចជាការកិច្ចរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុន
- អាចរក្សាទុកជាឯកសារដល់និស្សិតជំនាន់ក្រោយបានយល់ដឹង
- អាចបង្កើតនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងទទួលបានពិសោធន៍ថ្មី...។

១.៧ របៀបសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សានេះចែកចេញជា៖

- ជំពូកទី ១៖ សេចក្តីផ្តើមបង្ហាញពីទិដ្ឋភាពទូទៅនៃការសិក្សាដើម្បីកំណត់បញ្ហាគោលដៅនៃការស្រាវជ្រាវ ។
- ជំពូកទី ២៖ គឺពិនិត្យលើទ្រឹស្តីដូចជាការផ្តល់នូវសេវាការបំពេញតម្រូវការនិងដោះស្រាយបញ្ហាដែលកើតមាន ។
- ជំពូកទី ៣៖ ស្ថានភាពទូទៅរបស់ធនាគារសិក្សាអំពីសកម្មភាពប្រតិបត្តិការទូទៅជាក់ស្តែង និងពិនិត្យសកម្មភាពនៃការផ្តល់នូវសេវាកម្មឥណទានរបស់ធនាគារ។
- ជំពូកទី ៤៖ វិភាគលើចំណុចខ្វះខាតដើម្បីកែលម្អឱ្យបានកម្រិតខ្ពស់អតិបរមា។
- ជំពូកទី ៥៖ សន្និដ្ឋាន និងផ្តល់យោបល់ ។

សន្និដ្ឋាន និងផ្តល់យោបល់ទៅលើការសិក្សាទ្រឹស្តី រួមផ្សំនិងការអនុវត្តជាក់ស្តែងដើម្បីទទួលបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ជំពូកទី២

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១. លក្ខណៈទូទៅរបស់ធនាគារ

២.១.១ និយមន័យធនាគារ

គេកំណត់និយមន័យរបស់ធនាគារទៅតាមចរិតលក្ខណៈ និងសេវាកម្មដែលវាបម្រើជូនអតិថិជនរបស់វា យើងនឹងលើកយកនិយមន័យមួយចំនួនដូចខាងក្រោម៖

និយមន័យទី១៖ ធនាគារត្រូវបានគេកំណត់ដូចខាងក្រោម៖

- មុខងារសេដ្ឋកិច្ចដែលវាបម្រើជូនអតិថិជនទាំងឡាយ
- សេវាកម្មដែលវាផ្តល់ដល់អតិថិជនទាំងឡាយ
- មូលដ្ឋានស្របច្បាប់ចំពោះអត្ថិភាពរបស់វា

និយមន័យទី២៖ ជាប្រពៃណីមុខងាររបស់ធនាគារ គឺទទួលប្រាក់បញ្ញើពីសាធារណៈជនហើយនឹងប្រើប្រាស់វាជាប្រភពដ៏សំខាន់របស់មូលនិធិដើម្បីបង្កើតកម្ចីអាជីវកម្មនិងកម្ចីមិនមែនអាជីវកម្ម។

និយមន័យទី៣៖ ទោះបីយ៉ាងណាក៏ដោយធនាគារបានព្យាយាមដើម្បីក្លាយជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឬស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុរួមមាន អ្នកលក់មូលបត្រ ក្រុមហ៊ុនជើងសារសហព័ន្ធ ឥណទានស្ថាប័នសន្សំ និងឥណទាន មូលនិធិសង្គម និងក្រុមហ៊ុនធានារ៉ាប់រងដែលក្រុមហ៊ុនទាំងនោះព្យាយាមផ្តល់សេវាដូចធនាគារដែរ។

និយមន័យទី៤៖ ធនាគារគឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលបានប្រាក់បញ្ញើដើម្បីដកតាមតម្រូវការ (ដូចជាសរសេរមូលប្បទានបត្រផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច) ហើយនឹងផ្តល់ឥណទានទៅឱ្យសាធារណជន និងអាជីវកម្ម (ផ្តល់ឥណទានដល់អាជីវកម្មឯកជនដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេឬដើម្បីទិញសម្ភារបរិក្ខារថ្មីៗ)។

និយមន័យទី៥៖ ធនាគារគឺជានីតិបុគ្គលដែលមាននីតិសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការធនាគារជាមុខរបរប្រក្រតី។ ប្រតិបត្តិការដែលជាសកម្មភាពរបស់ធនាគាររួមមាន៖

- ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកម្រៃរាប់បញ្ចូលទាំង ឥណទានកតិសន្យា និងការសន្យាតាមហត្ថលេខា។
- ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជន ។
- ប្រព្រឹត្តិកម្ម និងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬ រូបិយប័ណ្ណ។¹

២.១.២ ប្រភេទធនាគារ

ដើមកំណើតរបស់ធនាគារ គឺគ្មានអ្នកណាដឹងពិតប្រាកដទេថាតើអាជីវកម្មនេះ បានចាប់កំណើតពីពេលណាមកនោះទេប៉ុន្តែតាមការស្រាវជ្រាវបានឱ្យដឹងថា ធនាគារមានដើមកំណើតបានពីហាងមាស ឬ ជាងទងនៅសម័យបុរាណ។ ហាងមាសទទួលប្រាក់បញ្ញើជាមាសនិងហិរញ្ញវត្ថុមានតម្លៃដទៃទៀតក្នុងករណីខ្លះក៏ផ្តល់ជាប្រាក់លើការផ្ទេរនេះ។ នៅពេលអតិថិជនធ្វើមាស និងទទួលបានវិក្កយបត្រដែលចេញដោយជាងមាសក្នុងនោះបានបញ្ជាក់ពីចំនួន និងប្រភេទនៃមាសដែលបានផ្ទេរ។ ក្រោយមកអ្នកធ្វើមាសយល់ឃើញថាការបង់ទូទាត់ដោយប្រើវិក្កយបត្រជាងមាសមានភាពងាយស្រួលនិងមានសុវត្ថិភាពជាងការចាយមាសផ្ទាល់។ ចាប់ពី

¹<https://khemsarith.wordpress.com>

ពេលនោះមកវិញបត្រជាងមាសក៏ដំណើរការដូចជាលុយនាពេលបច្ចុប្បន្នមានឈ្មោះថា មូលប្បទានបត្រ។ ដោយឆ្លងកាត់រយៈពេលដ៏យូរក្រោយមកជាងមាសបានពិនិត្យឃើញថាមាសដែល អតិថិជនយកមកផ្ញើអាច រក្សាទុកនូវតម្លៃមួយចំនួននៅក្នុងឃ្លាំងដោយសារក្នុងគ្រាជាមួយគ្នានោះ ក៏អតិថិជនដកមាសពីឃ្លាំងរបស់ជាង មាសហើយមួយចំនួនផ្សេងៗទៀតក៏យកមកផ្ញើសារជាថ្មី។ ចាប់ពីពេលនោះមកអាជីវកម្មនៅក្នុងហាងមាសក៏ ដំណើរការដោយផ្តល់នូវជាប្រាក់កម្ចីទៅឱ្យអតិថិជនមួយចំនួនផ្សេងទៀត តាមរយៈការបោះវិក្កយបត្របន្ថែម តម្រូវទៅតាមចំនួនមាសដែលមានក្នុងឃ្លាំងវាបានក្លាយជាការចាប់កំណើតតាំងពីពេលនោះមក។ តាមការ ស្រាវជ្រាវបានឱ្យដឹងថាធនាគារមានដើមកំណើតមុនគេនៅប្រទេសអ៊ីតាលី។²

២.១.៣ តួនាទីធនាគារ

ធនាគារ គឺជាគ្រឹះស្ថានផ្តល់នូវសេវាហិរញ្ញវត្ថុដែលផលិត និងលក់មូលធនជាសាធារណៈប្រកបទៅ ដោយវិជ្ជាជីវៈនិងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ធនាគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖

- **តួនាទីអន្តរការី** បង្វែរការសន្សំជាសាច់ប្រាក់ពីសាធារណជនឱ្យទៅជាផ្តល់ឥណទានសម្រាប់សហគ្រាសពាណិជ្ជកម្មនិងសហគ្រាសផ្សេងៗទៀតផងដែរ។ ដើម្បីវិនិយោគនៅក្នុងការសាងសង់សម្ភារបរិក្ខារ ឧបករណ៍ប្រើប្រាស់និងសន្និធិ ។ល។
- **តួនាទីទូទាត់** គឺការអនុវត្តនូវការទូទាត់ផ្សេងៗសម្រាប់ទំនិញនិង សេវាកម្មក្នុងនាមជាអតិថិជនរបស់ពួកគេដូចជាការបញ្ចេញ និងការទូទាត់ជំរះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិច និងការដកប្រាក់តាមប្រព័ន្ធយ៉ាស៊ីនទំនើបអេធីអឹម(ATM)។
- **តួនាទីអ្នកធានា** ឈរពីខាងក្រោយអតិថិជនរបស់គេដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជននៅពេលដែលអតិថិជនអ្នកកម្ចីទាំងនោះ មិនអាចសងកម្ចីឱ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈ ចៃដន្យ ដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនី អតិថិជនរបស់គេ។
- **តួនាទីគ្រប់គ្រងហានិភ័យ** ការជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។
- **តួនាទីជាទីប្រឹក្សាលើការសន្សំ** ជួយដល់អតិថិជនលើការផ្តល់ការប្រឹក្សាយោបល់សម្រាប់គោលដៅរយៈពេលវែង ក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរដូចជាគម្រោងសាងសង់ ឬគម្រោងអាជីវកម្មផ្សេងៗដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរចានៅលើទីផ្សារ។
- **តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ** ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជននិងវាយតម្លៃប្រកបដោយភាពសុក្រិតភាពនូវតម្លៃរបស់ទ្រព្យសកម្ម ឬទ្រព្យសម្បត្តិដែលធ្វើប្រតិបត្តិការនៅលើទីផ្សារ។
- **តួនាទីជាភ្នាក់ងារ** ក្នុងនាមជាអ្នកតំណាងឱ្យអតិថិជនដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេ ឬចេញនិងលក់ ឬទទួលទូទាត់លក់ចេញនិងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតា សកម្មភាពទាំងនេះត្រូវបានផ្តល់ឱ្យដោយនាយកដ្ឋានសកម្មភាពរបស់ធនាគារ។
- **តួនាទីអ្នកអនុវត្តគោលនយោបាយ** ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល

² <https://www.nbc.org.kh>

ក្នុងគោលបំណងឱ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន។

២.១.៤ មុខងារធនាគារ

សាជីវកម្ម ឧស្សាហកម្មធុនធំៗ អតិថិជនម្នាក់ៗ អាជីវកម្មធុនតូចទាំងអស់ និងមានទំនាក់ទំនងជាមួយធនាគារខាងហិរញ្ញវត្ថុ។ ដូច្នេះ ធនាគារត្រូវមានមុខងារសំខាន់ៗដូចខាងក្រោម៖

- មុខងារឥណទាន
- មុខងារទទួលប្រាក់បញ្ញើ
- មុខងារទូទាត់
- មុខងារជាធនាគារវិនិយោគ
- មុខងារធានារ៉ាប់រង
- មុខងារវិនិយោគ ឬ ផែនការហិរញ្ញវត្ថុ
- មុខងារអចលនទ្រព្យ និងអភិវឌ្ឍន៍សហគមន៍
- មុខងារគ្រប់គ្រងសាច់ប្រាក់
- មុខងារធនាគារពាណិជ្ជករ
- មុខងារជាដើមសារមូលបត្រ

២.២ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគឺជារបាយការណ៍មួយប្រភេទដែលរៀបចំឡើងផ្អែកទៅតាមវិធីសាស្ត្រគណនេយ្យដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនមួយ នៅពេលកំណត់ជាក់លាក់មួយ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេកំណត់ន័យដូចខាងក្រោម៖

- របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលរៀបចំឡើងដោយផ្អែកលើវិធីសាស្ត្រគណនេយ្យ មានន័យថាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពឹងផ្អែកទាំងស្រុងទៅលើការកត់ត្រាទិន្នន័យគណនេយ្យនូវក្នុងបណ្តាសៀវភៅផ្សេងៗ។
- របាយការណ៍ហិរញ្ញវត្ថុ ឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដូចជា ចំណូល ចំណាយទ្រព្យសកម្ម ទ្រព្យអសកម្ម លំហូរ និងសាច់ប្រាក់ចូល ឬចេញ។ ដូច្នេះយើងអាចដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងសក្តានុពលរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
- របាយការណ៍ហិរញ្ញវត្ថុ រៀបចំឡើងនៅពេលវេលាមួយកំណត់ជាក់លាក់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេរៀបចំឡើងនៅចំណុចពេលវេលាមួយកំណត់ជាក់លាក់ ដូចជានៅថ្ងៃទី ៣១ ខែមីនា ឬថ្ងៃទី ៣០ ខែមិថុនា ឬថ្ងៃទី ៣១ ខែធ្នូ ជាដើម។³
- របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ហិរញ្ញវត្ថុមួយដែលរៀបចំឡើង ដោយផ្អែកទៅលើតាមវិធីសាស្ត្រគណនេយ្យដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅពេលកំណត់ជាក់លាក់មួយ។ វារៀបចំឡើងផ្អែកលើវិធីសាស្ត្រគណនេយ្យមានន័យថាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុពឹងផ្អែកទាំងស្រុងទៅលើការកត់ត្រាទិន្នន័យរបស់គណនេយ្យនៅក្នុងបណ្តាសៀវភៅផ្សេងៗ។⁴

³ <https://khemsarith.wordpress.com>

⁴ <https://khemsarith.wordpress.com>

២.២.២ គោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុដើម្បីប្រើប្រាស់ព័ត៌មាន និងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុ របស់អង្គភាពមួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅក្នុង ការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពីលទ្ធផលនៃការគ្រប់គ្រងធនធាន របស់អង្គភាពក្នុងការវិបល្លាសបរិច្ឆេទណាមួយផងដែរ ពោលគឺផ្តល់ព័ត៌មានហិរញ្ញវត្ថុបាននូវប្រយោជន៍ដល់អ្នក វិនិយោគនិងការរកកាតមិនច្បាស់លាស់នៃចលនាសាច់ប្រាក់និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ដើម្បីសម្រេច បាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្តល់នូវព័ត៌មានអំពីអង្គភាពដូចជា៖

- ទ្រព្យសកម្ម
- បំណុល
- មូលធន
- ចំណូល និងចំណាយ ដែលរួមទាំងចំណេញ និងខាត
- ការប្រែប្រួលផ្សេងៗទៀតក្នុងផ្នែកមូលធន
- លំហូរសាច់ប្រាក់របស់អង្គភាព

២.២.៣ បុគ្គលពាក់ព័ន្ធក្នុងការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់ជាច្រើនក្នុងការផ្តល់នូវព័ត៌មានសំរាប់ដល់អ្នកប្រើប្រាស់និង គ្រប់គ្រងក្នុងការធ្វើការសម្រេចចិត្ត ហើយគ្រប់អាជីវកម្មទាំងអស់តែងតែរក្សាទុកនូវការកត់ត្រាគណនេយ្យ ឬ ឯកសារផ្សេងៗដើម្បីធ្វើជាជំនួយដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់ពួកគេ។ អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមាន៖

- **អ្នកគ្រប់គ្រងទូទៅ** អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយធ្វើការវាយតម្លៃនូវលទ្ធផលហិរញ្ញវត្ថុដើម្បីឆ្ពោះទៅរកគោលដៅ អនាគត និងការសម្រេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម។
- **ភាគទុននិក** ភាគទុននិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃហានិភ័យនិងការទទួល បាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និងធ្វើការសម្រេចចិត្តវិនិយោគដោយផ្អែកលើការវិភាគ។
- **អ្នកវិនិយោគិន** អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីវាយតម្លៃអំពីលទ្ធភាព ជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន។ ហើយអ្នកវិនិយោគិនក៏អាចទស្សន៍ទាយ អំពីភាគលាភ អនាគតដោយផ្អែកលើប្រាក់ចំណេញដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ លើសពីនេះ ទៅទៀតរបាយការណ៍ហិរញ្ញវត្ថុក៏បានផ្សារភ្ជាប់ជាមួយនឹងកម្រិតហានិភ័យ នៃការវិនិយោគដែល អាចទទួលយកបានមកពីរបាយការណ៍ហិរញ្ញវត្ថុទាំងអស់នេះ(ហេតុដូច្នេះមានន័យថាប្រសិនបើ ប្រាក់ចំណេញធ្លាក់ចុះបង្ហាញថាហានិភ័យខ្ពស់តែប្រសិនបើ ប្រាក់ចំណេញកើនឡើងនោះហានិ ភ័យទាប)។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុផ្តល់នៅមូលដ្ឋានមួយ សំរាប់ធ្វើការសម្រេចចិត្តវិនិយោគ របស់វិនិយោគិនសក្តានុពល។
- **ស្ថាប័នហិរញ្ញវត្ថុ** ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុគឺដើម្បីធ្វើការវាយតម្លៃថាតើគួរ ផ្តល់ប្រាក់កម្ចីឬឥណទានអោយអាជីវកម្មមួយនោះដែរឬទេ ? ពីព្រោះមុននឹងផ្តល់កម្ចីធនាគារត្រូវ ប្រមើលមើល លទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្លីដើម្បីប្រឈមមុខនឹងការសងត្រឡប់មកវិញ។ ការវាយ

តម្លៃនោះរួមមានការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចី និងការព្យាករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី។

- **អាជ្ញាធរពន្ធដារ** អាជ្ញាធរពន្ធដារប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីកំណត់នូវមូលដ្ឋានគិតពន្ធ ។ ពន្ធលើប្រាក់ចំណេញ គឺផ្អែកលើតួលេខជាក់ស្តែងដែលកើតឡើងក្នុងព័ត៌មានគណនេយ្យដែលបានបង្ហាញ។
- **របាយការណ៍ហិរញ្ញវត្ថុ** ក្នុងគោលបំណងដើម្បីវាយតម្លៃពីភាពអ្នកផ្គត់ផ្គង់ អ្នកផ្គត់ផ្គង់គឺប្រើប្រាស់សាកសមនៃបំណុលរបស់អាជីវកម្មហើយកំណត់សម្គាល់មើលថា តើគួរឱ្យផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចាំបាច់ត្រូវដឹងឱ្យបានច្បាស់ប្រសិនបើគេនឹងសងត្រឡប់មកវិញ។
- **អតិថិជន** គឺជាអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីធ្វើការវាយតម្លៃថាក្រុមហ៊ុនផ្គត់ផ្គង់មានធនធានដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញសំរាប់នាពេលអនាគត។ នេះជាចំណុចមួយដ៏សំខាន់ដែលអតិថិជន ពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សំរាប់ជាសមាសភាគឯកទេសមួយ ។
- **និយោជិក** និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់ធ្វើការវាយតម្លៃពីប្រាក់ចំណេញរបស់ ក្រុមហ៊ុននិងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និងសុវត្ថិភាពការងាររបស់ពួកគេនាពេលអនាគត។
- **គូប្រកួតប្រជែង** គូប្រកួតប្រជែងគឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀប ជាមួយក្រុមហ៊ុនដែលជាគូប្រជែង តាមរយៈការសិក្សារៀនសូត្រនិងអភិវឌ្ឍន៍យុទ្ធសាស្ត្រដើម្បីកែលម្អការប្រកួតប្រជែងរបស់ខ្លួន។

២.២.៤ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ

ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ គឺបានផ្តល់នូវព័ត៌មានដែលមានសារៈសំខាន់ និងមានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ទៅលើរបាយការណ៍របស់អង្គភាពមួយ។ ហើយរបាយការណ៍ហិរញ្ញវត្ថុក៏ជារបាយការណ៍មួយដែលមានសារៈប្រយោជន៍ខ្លាំងបំផុតក្នុងដំណើរការ គណនេយ្យ ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុគឺជាមធ្យោបាយមួយក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា។ ក្នុងនោះមូលដ្ឋានគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញត្រូវមានរបាយការណ៍៤ យ៉ាងគឺ៖

- របាយការណ៍លទ្ធផល (Income Statement)
- តារាងតុល្យការ (Balance Sheets)
- របាយការណ៍មូលធនរបស់ម្ចាស់ (Statement of Owner's Equity)
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows) នៅក្នុងការសិក្សាស្រាវជ្រាវនេះ ខ្ញុំនឹងលើកយកតែរបាយការណ៍ចំនួន ២ មកសិក្សាគឺ របាយការណ៍លទ្ធផល និង តារាងតុល្យការ

២.២.៤.១ របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផល គឺជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃអាជីវកម្មរបស់ក្រុមហ៊ុនមួយតាមរយៈការប្រមូលផ្តុំនូវចំណូល (Revenue) និងបន្ទុកចំណាយ (Expense) នៅក្នុងគ្រាណាមួយដែលបានកំណត់។ វាអាចជា ១សប្តាហ៍, ១ខែ, ៣ខែ, ៦ខែ ឬ ១ឆ្នាំ ទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ

គោលបំណងនៃរបាយការណ៍លទ្ធផល គឺបង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គភាពនៅក្នុង រយៈពេលកន្លងមកនេះ ថាតើវាមានការរីកចម្រើនឬមិនឬ? ហើយផលចំណូលនិងបន្ទុកចំណាយក្នុងមួយ ឆ្នាំដែលអនុវត្តន៍កន្លងមកនេះមានការកើនឡើង ឬថយចុះដល់កំរិតណា? អ្នកដែលប្រើប្រាស់ របាយការណ៍ ហិរញ្ញវត្ថុរួមមាន អ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងៗទៀត ជាពិសេស ភ្នាក់ងារពន្ធដារជាដើម។

របាយការណ៍លទ្ធផលរបស់ធនាគាររួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម៖

- **ចំណូលពី៖** ការប្រាក់ចំណូលដែលបានមកពី ការបញ្ចេញឥណទានឱ្យអតិថិជន ឬចំណូលពីការ វិនិយោគក្នុងមូលបត្រ ឬចំណូលពីការប្រាក់ទទួលបានពីការឱ្យខ្ចីជាអន្តរធនាគារ និងពីកិច្ចសន្យា ទិញយកវិញ ឬការប្រាក់ទទួលបានពីការដាក់ប្រាក់បញ្ញើមាន កាលកំណត់នៅ បណ្តាធនាគារ ផ្សេងៗ
- **ចំណាយលើការប្រាក់៖** គឺជាការប្រាក់លើប្រាក់បញ្ញើអតិថិជន និងការប្រាក់មិនមែនប្រាក់បញ្ញើ អតិថិជន ដោយគណនាពីគណនីប្រាក់សំចៃ គណនាប្រាក់ចរន្ត និងគណនីមានកាលកំណត់ របស់ធនាគារ ចំណូលសុទ្ធពីការប្រាក់ គឺជាគម្លាតរវាងចំណូលការប្រាក់ដែលធនាគារទទួលបាន នឹងថ្លៃដើមនៃមូលនិធិដែលធនាគារដែលបានខ្ចី ឬគណនាបានដោយយកចំណូលការប្រាក់សរុប ទូទាត់នឹងចំណាយការប្រាក់សរុប។
- **ចំណូលពីកម្រៃជើងសារ៖** ជាចំណូលដែលទទួលបានមកពីកម្រៃជើងសារពីការផ្តល់សេវាកម្មនៃ ដំណើរការផ្តល់កម្ចីឥណទាន និងពីប្រាក់បញ្ញើរបស់ធនាគារ ។
- **ចំណាយលើកម្រៃជើងសារ៖** ជាចំណាយផ្សេងៗមិនទាក់ទងចំណាយការប្រាក់របស់ធនាគារ ។
- **ចំណូលប្រតិបត្តិការផ្សេងៗ** ជាចំណូលទទួលបានពីការទូទាត់ចំណូលអត្រាប្តូរប្រាក់និងចំណាយ អត្រាប្តូរប្រាក់ ចំណូលពីការជួលហើយ និងចំណូលផ្សេងៗ ។
- **ចំណាយបុគ្គលិក៖** ចំណាយទៅលើប្រាក់បៀវត្សបុគ្គលិក និងចំណាយលើអត្ថប្រយោជន៍បន្ថែម និងចំណាយលើប្រាក់បំណាច់ពេលឈប់ពីការងារ ។
- **ចំណាយប្រតិបត្តិការ៖** មានដូចជាចំណាយទៅលើការប្រើប្រាស់ទឹកភ្លើង និងចំណាយលើពន្ធដារ ចំណាយលើការជួល ចំណាយលើការធ្វើដំណើរ និងកម្មវិធីដប់លៀង ចំណាយផ្នែកសប្បុរសធម៌ ចំណាយលើការជួសជុលនិងថែទាំ ចំណាយលើការផ្សាយពាណិជ្ជកម្មនិងទំនាក់ទំនង ចំណាយ លើសម្ភារៈការិយាល័យ ចំណាយលើការធានារ៉ាប់រងជាដើម ។ល។
- **ចំណាយរំលស់៖** គឺជាចំណាយធ្វើទៅលើ ទ្រព្យសកម្មរូបិយ និងអរូបិយ របស់ធនាគារដោយប្រើប្រាស់ វិធីសាស្ត្ររំលស់ចែកចំពោះអត្រា និងការកែច្នៃអត្រា។ វិធីសាស្ត្ររំលស់ថយចុះជាលំដាប់ចំពោះ គ្រឿងសង្ហារឹម សម្ភារបរិក្ខារ រថយន្តតូចនិងធំ កុំព្យូទ័រនិងសូហ្វ្វេរ ។ល។
- **ការខាតបង់សុទ្ធពីឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ៖** គឺសំដៅទៅលើគម្លាតរវាងសំវិធានធនលើឥណទាន បាត់បង់ ។
- **ពន្ធលើប្រាក់ចំណេញ៖** ជាចំណាយលើប្រាក់ពន្ធដែលគណនាលើប្រាក់ចំណូលសុទ្ធ តាមអត្រា ២០% ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ។

- ប្រាក់ចំណេញក្នុងគ្រោះ គឺជាលទ្ធផលដែលទទួលបាននូវការគណនាចំណូលសរុបទូទាត់និងចំណាយសរុប រួចដកជាមួយនិងពន្ធលើប្រាក់ចំណេញ ។
គំរូរបាយការណ៍លទ្ធផលរបស់ធនាគារ:

ឈ្មោះធនាគារ របាយការណ៍លទ្ធផល ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០xx	
ឈ្មោះគណនី	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	XXX
ចំណាយលើការប្រាក់	(XXX)
ចំណូលសុទ្ធពីការប្រាក់	XXX
ចំណូលពីកម្រៃជើងសារ	XXX
ចំណាយលើកម្រៃជើងសារ	(XXX)
ចំណូលសុទ្ធពីកម្រៃជើងសារ	XXX
ចំណូលប្រតិបត្តិការផ្សេងៗ	XXX
ចំណាយបុគ្គលិក	(XXX)
ចំណាយប្រតិបត្តិការ	(XXX)
ចំណាយរំលស់	(XXX)
ប្រាក់ចំណេញប្រតិបត្តិការ	XXX
ការខាតបង់សុទ្ធពីទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	(XXX)
ប្រាក់ចំណេញមុនពន្ធដក	XXX
ពន្ធលើប្រាក់ចំណេញ	(XXX)
ប្រាក់ចំណេញក្នុងគ្រោះ	XXX
សរុបចំណូលលម្អិតក្នុងគ្រោះ	XXX
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	XXX
ចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	XXX

២.២.៤.២ តារាងតុល្យការ

តារាងតុល្យការ បង្ហាញនូវស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមួយក្នុងកាលបរិច្ឆេទគណនេយ្យ ។ ការិយបរិច្ឆេទគណនេយ្យជាទូទៅ គឺមានរយៈពេលមួយឆ្នាំ មួយឆមាស (៦ខែ) ឬ មួយត្រីមាស (៣ខែ) ។ តារាងតុល្យការ គឺជាតារាងមួយដែលបានរាយការណ៍រាល់ព័ត៌មានស្តីពី ទ្រព្យសកម្ម (Assets) បំណុល (Liabilities) និងទ្រព្យម្ចាស់ (Equity) របស់អង្គភាពអាជីវកម្មមួយក្នុងកំឡុងពេលដ៏ជាក់លាក់។ តារាងតុល្យការ បានបង្ហាញពី ផ្នែកទ្រព្យ បំណុល និងមូលធនរបស់ម្ចាស់ទ្រព្យដែលមានតុល្យភាពនឹងគ្នា។ ហើយ

ផ្នែកទ្រព្យវាបានបង្ហាញពីការប្រើប្រាស់មូលនិធិដើម្បីបំរើនូវការប្រតិបត្តិការរបស់ខ្លួន និងចំណែកផ្នែកបំណុលវាបានបង្ហាញពីប្រភពទុនដែលទទួលបានពីប្រភពផ្សេងៗនៃប្រតិបត្តិការ។

សមីការតារាងតុល្យការមានធាតុដែលចូលរួមសំខាន់ៗ ៣ គឺ:

$\text{ទ្រព្យសកម្មសរុប} = \text{បំណុល} + \text{ទ្រព្យម្ចាស់}$ $\text{Assets} = \text{Liabilities} + \text{Equity}$
--

គោលបំណងរបស់តារាងតុល្យការ គឺការផ្តល់ព័ត៌មានពីស្ថានភាពហិរញ្ញវត្ថុក្នុងពេលជាក់លាក់មួយដល់អ្នកប្រើប្រាស់នូវព័ត៌មានហិរញ្ញវត្ថុទាំងឡាយរួមទាំង អ្នកប្រើប្រាស់ខាងក្នុង និងខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត។ អ្នកប្រើប្រាស់ខាងក្នុង សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ ការគ្រប់គ្រង និងដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។ អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកតាមដានត្រួតត្រាពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និងអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងក្រុមហ៊ុនជាច្រើនទៀត។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅសំដៅទៅលើបុគ្គលទាំងឡាយណាដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម។ អ្នកទាំងនោះគឺត្រូវការរបាយការណ៍នេះជាចាំបាច់ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួនដូចជាអ្នកវិនិយោគទុន ម្ចាស់ហ៊ុន ម្ចាស់ឥណទាន ប្រើប្រាស់នូវរបាយការណ៍នេះដើម្បីវាយតម្លៃធ្វើការសម្រេចចិត្តលើការវិនិយោគបន្ត ឬផ្តល់ឥណទានបន្ថែម ។

តារាងតុល្យការនេះមានសារៈសំខាន់ណាស់ ព្រោះថាវាបង្ហាញអោយអ្នកប្រើប្រាស់ទាំងឡាយដឹងថា តើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ? ហើយក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី (Current) និងរយៈពេលវែង (Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ។ ឆ្លងតាមការបញ្ជាក់ដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់មុន ហើយបំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរតារាងតុល្យការក៏បានប្រាប់អោយអ្នកប្រើប្រាស់ ដឹងផងដែរដូចជាមេធាវីជាដើមនៅពេលក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណា គួរតែធ្វើការដោះស្រាយទូទាត់មុន។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្មបណ្តឹងតវ៉ារបស់ ម្ចាស់ឥណទាន (Creditor) គឺត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន (Owner) ។

តារាងតុល្យការរបស់ធនាគាររួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម:

- សាច់ប្រាក់ក្នុងដៃ គឺជាទ្រព្យសកម្មមុនដំបូងគេបង្អស់របស់ធនាគារដែលត្រូវបានរៀបចំឡើងក្នុងតារាងតុល្យការគណនីសាច់ប្រាក់រួមមានសាច់ប្រាក់ក្នុងទូរដៃកប្រាក់បញ្ញើនៅតាមបណ្តាធនាគារផ្សេងៗ សាច់ប្រាក់កំពុងប្រមូលនិងគណនីទុនបម្រុងរបស់ធនាគារ នៅធនាគារកណ្តាលហើយខ្ទង់ទាំងអស់នោះគេចាត់ទុកថាជាខ្ទង់បម្រុងទី១ ។
- ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មដែលផ្តល់ជូនអតិថិជនតាមរយៈផ្តល់កម្ចីឥណទានត្រូវបានកត់ត្រាក្នុងតារាងតុល្យការតាមប្រាក់ដើមដកចេញនូវកម្ចីឥណទានទាំងឡាយលុបចោលនិងសំវិធានធនសម្រាប់ឥណទាននិងបុរេឥណទានសង្ស័យ។ វាជាខ្ទង់ទ្រព្យសកម្មដែលធំជាងគេនៅក្នុងតារាងតុល្យការ ដែលជាទូទៅវាមាននៅពីក្រោយកណ្តាលទៅពីរភាគបីនៃទ្រព្យសកម្មសរុបរបស់ធនាគារ ។

- ទ្រព្យសម្បត្តិនិងបរិក្ខារ: គឺសំដៅលើអគារ ដី គ្រឿងសង្ហារឹម ឧបករណ៍បរិក្ខារ រថយន្ត ម៉ាស៊ីនភ្លើង កុំព្យូទ័រ ។ល។
- ទ្រព្យសកម្មផ្សេងៗ គឺមានដូចជាបង្ការការប្រាក់ឥណទាន ចំណាយបង់មុន ប្រាក់ដែលត្រូវទទួលបានបុរេប្រទានផ្សេងៗ ទ្រព្យសម្បត្តិរឹបអូស ។ល។
- ប្រាក់បញ្ញើរបស់អតិថិជន គឺជាបំណុលចម្បងរបស់ធនាគារជាប្រាក់បញ្ញើដែលទទួលបានពីក្រុមហ៊ុន ក្រុមគ្រួសារ អតិថិជន ស្ថាប័នផ្សេងៗ ដែលត្រូវធ្វើការទូទាត់ពីធនាគារវិញប្រភេទប្រាក់បញ្ញើសំខាន់ៗមានប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើសំចៃ និងប្រាក់បញ្ញើមានកាលកំណត់ ។
- បំណុលផ្សេងៗ គឺមានដូចជាគណនីបង្ការការប្រាក់ដែលត្រូវសងបង្គរប្រាក់រង្វាន់លើកទឹកចិត្តបង្ករចំណាយពន្ធត្រូវសង និង បំណុលផ្សេងៗ។
- ប្រាក់ចំណេញរក្សាទុក គឺសំដៅទៅលើប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំដែលធនាគាររកបានក្នុងគ្រា ឬយកទៅរក្សាទុក។
- មូលធនម្ចាស់ គឺជាមូលធនដែលម្ចាស់ក្រុមហ៊ុន ឬធនាគារបានដាក់ទុនលើការវិនិយោគសម្រាប់ធ្វើអាជីវកម្មរបស់ខ្លួន។ មូលធនម្ចាស់មានដូចជា ភាគហ៊ុនធម្មតា ភាគហ៊ុនអាទិភាព អតិរេកភាគហ៊ុន និងប្រាក់ចំណេញរក្សាទុក។

គំរូតារាងតុល្យការរបស់ធនាគារ:

ឈ្មោះធនាគារ តារាងតុល្យការ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០xx	
ឈ្មោះគណនី	ដុល្លារអាមេរិក
ទ្រព្យសកម្ម	
សាច់ប្រាក់ក្នុងដៃ	XXX
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	XXX
សមតុល្យនៅធនាគារនានា	XXX
ឥណទានផ្តល់ដល់អតិថិជន	XXX
មូលបត្រវិនិយោគ	XXX
ទ្រព្យសម្បត្តិ និងបរិក្ខារ	XXX
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	XXX
ទ្រព្យសកម្មអរូបី	XXX
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	XXX
ទ្រព្យសកម្មផ្សេងៗ	XXX
សរុបទ្រព្យសកម្ម បំណុល	XXX
ប្រាក់បញ្ញើរបស់អតិថិជន	XXX
មូលបត្របំណុល	XXX

ប្រាក់កម្ចី	XXX
អនុបំណុល	XXX
បំណុលពន្ធលើប្រាក់ចំណេញ	XXX
បំណុលភតិសន្យា	XXX
បំណុលផ្សេងៗ	XXX
សរុបបំណុល	XXX
មូលធន	
ដើមទុន	XXX
ទុនបម្រុងតាមបទបញ្ញត្តិ	XXX
ប្រាក់ចំណេញរក្សាទុក	XXX
សរុបមូលធន	XXX
សរុបបំណុល និងមូលធន	XXX

២.៣ វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានគេស្គាល់ថាជាដំណើរការនៃការកំណត់ភាពខ្លាំង និង ភាពខ្សោយ ចំណេញ ឬខាត នៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយដោយធ្វើការបង្កើតនូវទំនាក់ទំនងគ្នា រវាងធាតុដែលមាននៅក្នុងតារាងតុល្យការ និងធាតុក្នុងរបាយការណ៍លទ្ធផល។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាការវិភាគទៅលើដំណើរការនៃការជ្រើសរើសទំនាក់ទំនងនិងការវាយតម្លៃនូវភាគជោគជ័យ ឬបរាជ័យរបស់ក្រុមហ៊ុនវាយតម្លៃពីសកម្មភាពអតីតកាលនិងបច្ចុប្បន្នកាលក្នុងគោលបំណង ដើម្បីប៉ាន់ស្មាននូវសកម្មភាពក្រុមហ៊ុននាពេលអនាគតដោយប្រើប្រាស់នូវរបាយការណ៍ហិរញ្ញវត្ថុ។

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុត្រូវបានគេបង្កើតឡើង នូវក្នុងគោលបំណងផ្សេងៗគ្នាទៅតាមគោលបំណងរបស់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធម្នាក់ៗប៉ុន្តែការវិភាគរបាយការណ៍ហិរញ្ញវត្ថុមានគោលបំណងរួម មួយដែលអ្នកវិភាគចង់ដឹងគឺដើម្បីចង់ដឹងអំពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដមួយរបស់អង្គភាពក្រុមហ៊ុនដែល បានធ្វើការវិភាគ។ គោលបំណងក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ខាងក្នុង និងខាងក្រៅមានដូចជា៖

- អ្នកកប្រើប្រាស់ខាងក្នុង៖ សំដៅដល់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនជាដើម។ ពួកគាត់មានតម្រូវការវិភាគលើព័ត៌មានរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខ្លួនក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ មើលលើស្ថានភាពដំណើរការរបស់ក្រុមហ៊ុនខ្លួន ថាតើក្រុមហ៊ុនមានការរកស៊ីចំណេញ ឬខាតយ៉ាងណាតើក្រុមហ៊ុនមានបំណុលកម្រិតណាហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងបំណុលដែរឬទេ? ដើម្បីជាប្រយោជន៍ក្នុងការប្រកួតប្រជែង ព្រោះថាបើអ្នកគ្រប់គ្រងក្រុមហ៊ុនអាចដឹងពីចំណុចខ្លាំង ឬ ខ្សោយរបស់ខ្លួនបានកាន់តែច្បាស់លាស់នោះគាត់អាចធ្វើការកែប្រែនូវចំណុចខ្លះខាតទាំងអស់នោះគ្រប់គ្រងថ្មីដែលអាចធ្វើ ឱ្យក្រុមហ៊ុនមាននូវដំណើរការអាជីវកម្មល្អទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងវិនិយោគិនការធ្វើការសម្រេចចិត្តក្នុងការវិនិយោគ ទៅ

របស់ក្រុមហ៊ុន ម៉្យាងទៀតដើម្បីចេញនិងធ្វើការរៀបចំគោលនយោបាយប្រសើរជាងមុន។ ចំណុច ម៉្យាងទៀតដើម្បីមកលើក្រុមហ៊ុនរបស់ខ្លួន។ល។

- អ្នកប្រើប្រាស់ខាងក្រៅ: វិភាគដើម្បីបង្កភាពងាយស្រួលទៅលើក្រុមហ៊ុន ដោយគាត់បានតាមដាន មើលលើដំណើរការរកស៊ីងាយស្រួលសម្រេចចិត្តក្នុងធ្វើការផ្តល់កម្ចីតំណទានក្នុងកម្រិតណាមួយ ចំពោះធនាគារ រីឯអ្នកផ្គត់ផ្គង់វិញគឺគាត់នឹងប្រើវាក្នុងការសម្រេចចិត្ត ថាឱ្យជំពាក់ ឬមិនជំពាក់ក្នុង កម្រិតណាមួយសមស្រប។

របាយការណ៍ហិរញ្ញវត្ថុបានផ្តល់នូវទិន្នន័យដល់អ្នកប្រើប្រាស់ខាងក្នុង និងខាងក្រៅអង្គភាពអាជីវកម្ម ដើម្បីឱ្យពួកគេងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងយល់ដឹងច្បាស់ពី របាយការណ៍ពិតជាមានសារៈ សំខាន់មែន។ បន្ថែមពីនេះវាក៏បានបង្ហាញពីភាពខ្លាំង និងភាពខ្សោយរបស់អង្គភាពខាងផ្នែកហិរញ្ញវត្ថុ ដោយ បង្កើតទំនាក់ទំនងរវាងតារាងតុល្យការ និងរបាយការណ៍លទ្ធផល។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុអាចប្រើ ប្រាស់នៅផ្ទៃខាងក្នុងនិងដើម្បីធ្វើការវាយតម្លៃទៅលើប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មគោលនយោបាយតំណ ទាននិងផ្នែកខាងក្រៅផ្សេងទៀតដូចជាការធ្វើវិនិយោគឱ្យមានលក្ខណៈជាសក្តានុពល មានវិធីសាស្ត្រជាច្រើន ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែខ្ញុំនឹងលើកយកតែវិធីសាស្ត្រ ចំនួន ៣ ប៉ុណ្ណោះ ដើម្បីអនុវត្តគឺ:

- ការវិភាគតាមជួរដេក (Horizontal Analysis)
- ការវិភាគតាមជួរឈរ (Vertical Analysis)
- ការវិភាគតាមអនុបាត (Ratio Analysis)

២.៣.១ និយមន័យវិធីសាស្ត្រ

២.៣.១.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក គឺជាវិធីសាស្ត្រមួយដែលបានបង្ហាញអំពីការបម្រែបម្រួល ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានការកើនឡើងឬថយចុះនៃទិន្នន័យនីមួយៗនៅក្នុងរបាយការណ៍ លទ្ធផល និងតារាងតុល្យការរបស់ក្រុមហ៊ុនពីកំឡុងពេលមួយទៅកំឡុងពេលមួយទៀត។

២.៣.១.២ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ គឺជាវិធីសាស្ត្រមួយដែលបានធ្វើការប្រៀបធៀបស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយតាមរយៈប្រតិបត្តិការពី ១ឆ្នាំ ទៅ ១ឆ្នាំ ទៅនឹងឆ្នាំគោលដើម្បីងាយស្រួលវាយ តម្លៃបម្រែបម្រួលធាតុនីមួយៗដែលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយធាតុមួយចំនួន គោលស្មើនឹង១០០%ចំនួនដែលជាធាតុគោលរបស់របាយការណ៍លទ្ធផលគឺជាចំនួនសរុប(Total Revenues) ហើយចំនួនគោលរបស់តារាងតុល្យការ គឺជាចំនួនទ្រព្យសកម្មសរុប (Total Assets)។

២.៣.១.៣ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺជាបច្ចេកទេសខាងហិរញ្ញវត្ថុ ដែលគេតែប្រើយ៉ាងទូលំទូលាយបំផុត សម្រាប់ការវិភាគ។ វាជាការវាស់វែងទំនាក់ទំនងរវាងចំណុច ២ ឬច្រើនរបស់របាយការណ៍ហិរញ្ញវត្ថុដែលគេ ប្រើសម្រាប់វាស់វែងនិងវាយតម្លៃអំពីប្រតិបត្តិការរបស់អង្គភាព ក្នុងគោលបំណងដើម្បីវាយតម្លៃពីប្រសិទ្ធភាព នៃគោលនយោបាយរបស់ក្រុមហ៊ុនក្នុងផ្នែកនីមួយៗ។ ការវិភាគអនុបាតប្រកបដោយប្រសិទ្ធភាព រួមមាននូវ ចំណងទាក់ទងនឹងកត្តាអាជីវកម្មមួយចំនួនដែលជាដើមកំណើតកាន់តែល្អក្នុងខណៈពេល ដែលការវិភាគអនុ បាតមិនអាចផ្តល់ឱ្យអ្នកវិភាគនូវចម្លើយទាំងអស់ដោយគ្មានប្រតិបត្តិការរបស់ក្រុមហ៊ុន។

២.៣.២ ប្រភេទនៃវិធីសាស្ត្រ

២.៣.២.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក

ការវិភាគតាមជួរដេក គឺបានមកពីការិយបរិច្ឆេទគណនេយ្យក្នុងរយៈពេល២ ឬច្រើនជាងនេះហើយ ដែលមានការបង្ហាញនូវទិន្នន័យជាបន្តបន្ទាប់ មកប្រៀបធៀបក្នុងការិយបរិច្ឆេទមុនៗ។ គេអាចនិយាយបាន ម៉្យាងទៀតការវិភាគតាមជួរដេក គឺជាការប្រៀបធៀបស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយតាមរយៈប្រតិបត្តិ ការបង្ហាញដើម្បីវាស់តម្លៃនៃការប្រែប្រួលក្នុងទិន្នន័យនៃរបាយការណ៍ពី ១ឆ្នាំ ទៅ ១ឆ្នាំ។

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០x០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០x០ USD	២០១៩ USD	គំលាត (Variance)	
			USD	%
ចំណូលពីការប្រាក់	XXX	XXX	XXX	XXX%
ចំណាយលើការប្រាក់	(XXX)	(XXX)	(XXX)	(XXX) %
ចំណូលសុទ្ធពីការប្រាក់	XXX	XXX	XXX	XXX%
ចំណូលពីកម្រៃជើងសារ	XXX	XXX	XXX	XXX%
ចំណាយលើកម្រៃជើងសារ	(XXX)	(XXX)	(XXX)	(XXX) %
ចំណូលសុទ្ធពីកម្រៃជើងសារ	XXX	XXX	XXX	XXX%
ចំណូលប្រតិបត្តិការផ្សេងៗ	XXX	XXX	XXX	XXX%
ចំណាយបុគ្គលិក	(XXX)	(XXX)	(XXX)	(XXX) %
ចំណាយប្រតិបត្តិការ	(XXX)	(XXX)	(XXX)	(XXX) %
ចំណាយរំលស់	(XXX)	(XXX)	(XXX)	(XXX) %
ប្រាក់ចំណេញប្រតិបត្តិការ	XXX	XXX	XXX	XXX%
ការខាតបង់សុទ្ធពីឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ	(XXX)	(XXX)	(XXX)	(XXX) %
ប្រាក់ចំណេញមុនពន្ធដកពន្ធ	XXX	XXX	XXX	XXX%
ពន្ធលើប្រាក់ចំណេញ	(XXX)	(XXX)	(XXX)	(XXX) %
ប្រាក់ចំណេញក្នុងគ្រា	XXX	XXX	XXX	XXX%
សរុបចំណូលលម្អិតក្នុងគ្រា	XXX	XXX	XXX	XXX%
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	XXX	XXX	XXX	XXX%
សរុបចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	XXX	XXX	XXX	XXX%

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០១០ USD	២០១៩ USD	គំលាត (Variance)	
			USD	%
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	XXX	XXX	XXX	XXX%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	XXX	XXX	XXX	XXX%
សមតុល្យនៅធនាគារនានា	XXX	XXX	XXX	XXX%
ឥណទានផ្តល់ដល់អតិថិជន	XXX	XXX	XXX	XXX%
មូលបត្រវិនិយោគ	XXX	XXX	XXX	XXX%
ទ្រព្យសម្បត្តិ និងបរិក្ខារ	XXX	XXX	XXX	XXX%
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	XXX	XXX	XXX	XXX%
ទ្រព្យសកម្មអរូបី	XXX	XXX	XXX	XXX%
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	XXX	XXX	XXX	XXX%
ទ្រព្យសកម្មផ្សេងៗ	XXX	XXX	XXX	XXX%
សរុបទ្រព្យសកម្ម	XXX	XXX	XXX	XXX%
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	XXX	XXX	XXX	XXX%
មូលបត្របំណុល	XXX	XXX	XXX	XXX%
ប្រាក់កម្ចី	XXX	XXX	XXX	XXX%
អនុបំណុល	XXX	XXX	XXX	XXX%
បំណុលពន្ធលើប្រាក់ចំណេញ	XXX	XXX	XXX	XXX%
បំណុលភតិសន្យា	XXX	XXX	XXX	XXX%
បំណុលផ្សេងៗ	XXX	XXX	XXX	XXX%
សរុបបំណុល	XXX	XXX	XXX	XXX%
មូលធន	XXX	XXX	XXX	XXX%
ដើមទុន	XXX	XXX	XXX	XXX%
ទុនបម្រុងតាមបទបញ្ញត្តិ	XXX	XXX	XXX	XXX%
ប្រាក់ចំណេញរក្សាទុក	XXX	XXX	XXX	XXX%
សរុបមូលធន	XXX	XXX	XXX	XXX%
សរុបបំណុល និងមូលធន	XXX	XXX	XXX	XXX%

ការវិភាគនេះមានការប្រែប្រួលជាធម្មតារួមបញ្ចូលទាំងការប្រែប្រួលជាចំនួនទឹកប្រាក់ប្រែប្រួលជាភាគរយ។ គេអាចគណនាការប្រែប្រួលនេះបានដោយប្រើប្រាស់ តារាងតុល្យការ និងរបាយការណ៍លទ្ធផលដែលបានបង្ហាញទិន្នន័យចាប់ពី ២ ការិយបរិច្ឆេទឡើងទៅ។ ការវិភាគតាមជួរដេកចែកចេញជា ២ គឺ ទី១ ត្រូវវិភាគជាសាច់ប្រាក់ដុល្លារ និងទី២ វិភាគប្រែប្រួលជាភាគរយ។ ភាគរយដែលប្រែប្រួលនេះត្រូវបានគេគណនាដើម្បីបង្ហាញនូវពីទំហំប្រែប្រួល នៃបរិមាណប្រាក់ដុល្លារដែលទាក់ទងនឹងការប្រែប្រួលយ៉ាងណា? តើហេតុអ្វីបានជាមានការប្រែប្រួលនោះ? តើវាល្អឬមិនល្អសម្រាប់ធនាគារក្នុងរយៈពេលពី ១ឆ្នាំ ទៅ ១ឆ្នាំ?

$$\text{បម្រែបម្រួលទឹកប្រាក់} = \text{ទឹកប្រាក់នៃឆ្នាំដែលធ្វើការវិភាគ} - \text{ទឹកប្រាក់នៃឆ្នាំគោល}$$

$$\text{Amounts Change} = \text{Analysis Period Amounts} - \text{Base Period Amounts}$$

$$\text{ប្រែប្រួលជាភាគរយ} = 100\% \times \frac{\text{បម្រែបម្រួលជាទឹកប្រាក់ (Amount Change)}}{\text{ទឹកប្រាក់នៃឆ្នាំគោល (Period Amounts)}}$$

$$\text{Percentage Change \%}$$

២.៣.២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

ការវិភាគនេះផ្តល់នូវសក្តានុពលអាជីវកម្មមានចំណុចខ្លាំង និងចំណុចខ្សោយក្នុងការត្រួតពិនិត្យ ថ្លៃដើមហើយនិងការសម្រេចបានតាមកម្មវត្ថុរាល់ការចំណាយ។ ជាពិសេសគឺបង្ហាញពីទំនាក់ទំនងរវាងបរិមាណសមតុល្យរបស់គណនីផ្សេងៗទៅនឹងបរិមាណសរុបនៃផ្នែកណាមួយ (ទ្រព្យសកម្មសរុបនិងចំណូលហិរញ្ញវត្ថុសរុប)។ វាត្រូវបានវាស់វែងដោយយកចំនួននៃធាតុនីមួយៗ នៃរបាយការណ៍ហិរញ្ញវត្ថុចែក នឹងចំនួនគោល។

ការវិភាគនេះត្រូវបានគេវាស់វែង ដោយយកចំនួននៃធាតុនីមួយៗនៃរបាយការណ៍ហិរញ្ញវត្ថុចែកនឹងចំនួនទឹកប្រាក់គោល។

$\text{ប្រែប្រួលជាភាគរយ} = 100\% \times \frac{\text{ទឹកប្រាក់ត្រូវធ្វើការវិភាគ (Analysis Amounts)}}{\text{ទឹកប្រាក់នៃឆ្នាំគោល (Period Amounts)}}$ $\text{Common Size Change \%}$				
ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០x០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០x០		២០១៩	
	USD	%	USD	%
ចំណូលពីការប្រាក់	XXX	XXX%	XXX	XXX%
ចំណាយលើការប្រាក់	XXX	XXX%	XXX	XXX%
ចំណូលសុទ្ធពីការប្រាក់	XXX	XXX%	XXX	XXX%
ចំណូលពីកម្រៃជើងសារ	XXX	XXX%	XXX	XXX%
ចំណាយលើកម្រៃជើងសារ	XXX	XXX%	XXX	XXX%
ចំណូលសុទ្ធពីកម្រៃជើងសារ	XXX	XXX%	XXX	XXX%

ប្រតិបត្តិការផ្សេងៗ	XXX	XXX%	XXX	XXX%
ចំណាយបុគ្គលិក	XXX	XXX%	XXX	XXX%
ចំណាយប្រតិបត្តិការ	XXX	XXX%	XXX	XXX%
ចំណាយរំលស់	XXX	XXX%	XXX	XXX%
ប្រាក់ចំណេញប្រតិបត្តិការ	XXX	XXX%	XXX	XXX%
ការខាតបង់សុទ្ធពីធាតុទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ	XXX	XXX%	XXX	XXX%
ប្រាក់ចំណេញមុនពន្ធដក	XXX	XXX%	XXX	XXX%
ពន្ធលើប្រាក់ចំណេញ	XXX	XXX%	XXX	XXX%
ប្រាក់ចំណេញក្នុងគ្រា	XXX	XXX%	XXX	XXX%
សរុបចំណូលលម្អិតក្នុងគ្រា	XXX	XXX%	XXX	XXX%
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	XXX	XXX%	XXX	XXX%
សរុបចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	XXX	XXX%	XXX	XXX%

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០x០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០x០		២០១៩	
	USD	%	USD	%
ទ្រព្យសកម្ម	XXX	XXX	XXX	XXX%
សាច់ប្រាក់ក្នុងដៃ	XXX	XXX	XXX	XXX%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	XXX	XXX	XXX	XXX%
សមតុល្យនៅធនាគារនានា	XXX	XXX	XXX	XXX%
ឥណទានផ្តល់ដល់អតិថិជន	XXX	XXX	XXX	XXX%
មូលបត្រវិនិយោគ	XXX	XXX	XXX	XXX%
ទ្រព្យសម្បត្តិ និងបរិក្ខារ	XXX	XXX	XXX	XXX%
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	XXX	XXX	XXX	XXX%
ទ្រព្យសកម្មអរូបី	XXX	XXX	XXX	XXX%
ទ្រព្យសកម្មពន្ធពន្យា-សុទ្ធ	XXX	XXX	XXX	XXX%
ទ្រព្យសកម្មផ្សេងៗ	XXX	XXX	XXX	XXX%
សរុបទ្រព្យសកម្ម	XXX	XXX	XXX	XXX%
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	XXX	XXX	XXX	XXX%

មូលបត្របំណុល	XXX	XXX	XXX	XXX%
ប្រាក់កម្ចី	XXX	XXX	XXX	XXX%
អនុបំណុល	XXX	XXX	XXX	XXX%
បំណុលពន្ធលើប្រាក់ចំណេញ	XXX	XXX	XXX	XXX%
បំណុលភតិសន្យា	XXX	XXX	XXX	XXX%
បំណុលផ្សេងៗ	XXX	XXX	XXX	XXX%
សរុបបំណុល	XXX	XXX	XXX	XXX%
មូលធន				
ដើមទុន	XXX	XXX	XXX	XXX%
ទុនបម្រុងតាមបទបញ្ញត្តិ	XXX	XXX	XXX	XXX%
ប្រាក់ចំណេញរក្សា ទុក	XXX	XXX	XXX	XXX%
សរុបមូលធន	XXX	XXX	XXX	XXX%
សរុបបំណុល និងមូលធន	XXX	XXX	XXX	XXX%

២.៣.២.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត

ប្រភេទអនុបាតដែលគេច្រើនប្រើប្រាស់ដើម្បីធ្វើការវិភាគផ្នែកហិរញ្ញវត្ថុរបស់អង្គភាពមាន ៤ ក្រុមសំខាន់ៗរួមមាន៖

- ការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី (Liquidity Ratios)
- ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ (Profitability Ratios)
- ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Assets Utilization Ratios)
- ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល (Debts Utilization Ratios)

២.៣.២.៣.១ វិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

អនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី ឬអនុបាតសាច់ប្រាក់ងាយស្រួល គឺសំដៅលើលទ្ធភាពក្នុងការសងបំណុលនិងប្រើប្រាស់សម្រាប់ចំណាយប្រតិបត្តិការប្រចាំថ្ងៃជាប្រចាំ។ អ្នកវិភាគប្រើពាក្យមួយនេះក្នុងន័យជាការបំពេញកាតព្វកិច្ចបំណុល ដោយមិនមានការប៉ះពាល់ទៅលើសមភាពនៃការផលិត។ ការវិភាគផ្ដោតទៅលើទ្រព្យសកម្មរយៈពេលខ្លី និងបំណុលរយៈពេលខ្លីដែលអាចដឹងពីលទ្ធភាព ក្នុងការសងបំណុលប្រសិនបើក្រុមហ៊ុនមិនអាចដោះស្រាយកាតព្វកិច្ចរយៈពេលខ្លីរបស់ខ្លួនបាននោះទេការឈរជើងគឺមិនអាចធានាបាននោះទេ។ អនុបាតទាំងនោះមាន ២៖

- អនុបាតចរន្ត (Current Ratio)

អនុបាតចរន្តស្មើនឹងទ្រព្យសកម្មរយៈពេលខ្លីចែក នឹងបំណុលរយៈពេលខ្លី ហើយវាត្រូវបានគេប្រើប្រាស់ដើម្បីវាស់វែងពីលទ្ធភាពរបស់ស្ថាប័នក្នុងការប្រើប្រាស់ទ្រព្យសកម្មចល័ត ដើម្បីសងបំណុលរយៈពេលខ្លី។ បើលទ្ធផលអនុបាតធំជាងមួយបានន័យថាស្ថាប័នគឺមានទ្រព្យសកម្មគ្រប់គ្រាន់ សម្រាប់បម្លែងជាសាច់ប្រាក់ដើម្បីទូទាត់សងបំណុលរយៈពេលខ្លីហើយថែមទៀតនៅសល់ខ្លះទៀតផង។ បើលទ្ធផលអនុបាតស្មើមួយបានន័យថាស្ថាប័នមានទ្រព្យសកម្មរយៈពេលខ្លីគ្រប់គ្រាន់ក្នុងទូទាត់បំណុលរយៈពេលខ្លី ទៅម្ចាស់បំណុលបើលទ្ធផល

អនុបាតតូចជាងមួយវិញ បានន័យថាស្ថាប័នមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបម្លែងទ្រព្យសកម្មរយៈពេលខ្លីទៅទូទាត់សងបំណុលក្នុងរយៈពេលខ្លីបាននោះដែរឬទេ ពេលនោះធនាគារនឹងមានបញ្ហាផ្នែកហិរញ្ញវត្ថុពេលគឺធនាគារត្រូវបង្កើនសាច់ប្រាក់ទោះបីជាតាមមធ្យោបាយណាក៏ដោយដូចជាការលក់អចលនទ្រព្យជាដើម។

$$\text{អនុបាតចរន្ត} = \frac{\text{បំណុលរយៈពេលខ្លី (Current Laibilities)}}{\text{ទ្រព្យសកម្មរយៈពេលខ្លី (Current Assets)}}$$

- អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប (Cash to Deposits Ratio)
អនុបាតសាច់ប្រាក់ធៀប នឹងប្រាក់បញ្ញើសរុប គឺជាអនុបាតត្រូវបានគេប្រើប្រាស់ សម្រាប់បង្ហាញនូវសមត្ថភាពនៃការដោះស្រាយកាតព្វកិច្ចបំណុលរបស់ស្ថាប័នតាមរយៈសាច់ប្រាក់ដែលមានស្រាប់នៅពេលអតិថិជនមកដកប្រាក់បញ្ញើក្នុងករណីបន្ទាន់។ តាមទ្រឹស្តីនៃអនុបាតនេះគឺការឆ្លុះបញ្ចាំងឱ្យឃើញថាលទ្ធភាពកាន់តែខ្ពស់ គឺសុវត្ថិភាពនៃអ្នកធ្វើប្រាក់កាន់តែខ្ពស់ផងដែរ។

$$\text{អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ} = \frac{\text{សាច់ប្រាក់ (Cash)}}{\text{ប្រាក់បញ្ញើសរុប (Total Deposit)}}$$

២.៣.២.៣.២ ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ

- អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ (Net Interest Margin Ratio) អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធគឺជាផលធៀប នៃផលសងរវាងចំណូលការប្រាក់ និងចំណាយការប្រាក់ធៀបនឹងទ្រព្យសកម្មសរុប ។ អនុបាតនេះបានបង្ហាញឱ្យយើងដឹងថាតើទ្រព្យសកម្មរបស់ស្ថាប័នអាចជួយបង្កើតប្រាក់ចំណេញលើការប្រាក់សុទ្ធកម្រិតណាហើយក៏អាចបង្ហាញឱ្យដឹង ថាតើការចំណាយការប្រាក់សរុបដែលបានចំណាយលើប្រាក់បញ្ញើតិច ឬច្រើនជាងចំណូលការប្រាក់បានមកពីកម្ចីឥណទានជូនអតិថិជន។ អនុបាតនេះជាសញ្ញាមួយដែលបង្ហាញពីសុខភាពហិរញ្ញវត្ថុរបស់ស្ថាប័នមួយ ប្រសិនអនុបាតនេះកាន់តែធំ គឺកាន់តែប្រសើរព្រោះវាបានបង្ហាញថាស្ថាប័នអាចរកចំណូលលើការប្រាក់សុទ្ធបានកាន់តែច្រើនជាងមុនពីទ្រព្យសកម្មសរុប។

$$\text{អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ} = \frac{\text{ចំណូលការប្រាក់សុទ្ធ (Net Interest Income)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

- អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ (Net Non-interest Margin Ratio)
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ គឺជាផលធៀបរវាងផលសងនៃចំណូលមិនមែនការប្រាក់ និងចំណាយមិនមែនការប្រាក់ធៀបនឹងទ្រព្យសកម្មសរុបរបស់ស្ថាប័នឡើយ។ វាត្រូវបានគេប្រើប្រាស់ដើម្បីវាស់វែងពីលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបដើម្បីស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធថាបានកម្រិតណា។

$$\text{អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ} = \frac{\text{ចំណូលមិនមែនការប្រាក់សុទ្ធ (Net Non-Interest Income)}}{\text{ទ្រព្យសកម្មប្រាក់ចំណេញសុទ្ធ (Net Income)}}$$

- អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម (Return on Assets Ratio)

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម គឺជាអនុបាតដែលប្រើប្រាស់ដើម្បីវាស់វែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ស្ថាប័នក្នុងការស្វែងរកប្រាក់ចំណេញសុទ្ធក្នុងប្រតិបត្តិការអាជីវកម្ម ដែលវាជាផលធៀបរវាងប្រាក់ចំណេញសុទ្ធនឹងទ្រព្យសកម្មសរុប។

$$\text{អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម} = \frac{\text{ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

- អនុបាតប្រាក់ចំណេញសុទ្ធ (Net Profit Margin Ratio)

អនុបាតប្រាក់ចំណេញសុទ្ធ គឺជាអនុបាតដែលធ្វើការប្រៀបធៀបរវាងចំណូលសុទ្ធ បន្ទាប់ពីការបង់ពន្ធជាមួយនឹងចំណូលសរុបបានពីប្រតិបត្តិការ ហើយវាជាអនុបាតមួយដែលម្ចាស់សហគ្រាស ឬស្ថាប័នបានយកចិត្តទុកដាក់បំផុត។ វាត្រូវបានប្រើដើម្បីវាស់វែងប្រាក់ចំណេញពិតដែលស្ថាប័ន ទទួលបានរៀងរាល់១ដុល្លារនៃប្រាក់ចំណូលសរុបបន្ទាប់ពីបង់ពន្ធរួច។ បើទទួលបានអនុបាតនេះកាន់តែខ្ពស់គឺកាន់តែប្រសើរព្រោះវាបានបង្ហាញឃើញថាទទួលបានប្រាក់ចំណេញពីប្រតិបត្តិការរបស់ខ្លួនផ្ទុយទៅវិញ បើផលធៀបកាន់តែតូចមានន័យថាចំណូលថយចុះតែចំណាយនៅដដែល ឬកើនឡើងដែលវាឆ្លុះបញ្ចាំងពីការខាតបង់របស់ធនាគារ

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ប្រាក់ចំណូលសរុប (Total Revenues)}}$$

- អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី (Interest Income to Loans Ratio)

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី គឺជាអនុបាតមួយដែលគេប្រើប្រាស់ដើម្បីវាស់វែងពីចំណូលការប្រាក់ដែលទទួលបានពីកម្ចីឥណទានអតិថិជនដែលធនាគារបានឱ្យខ្ចីឬក៏យើងអាចនិយាយបានថាគេប្រើវាដើម្បីវាស់វែងពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានដើម្បីទាញយកចំណូលការប្រាក់មកវិញ។

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ប្រាក់កម្ចី (Loan)}}$$

- អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest Expense Ratio)

អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ គឺជាអនុបាតមួយដែលធ្វើដើម្បីការវាស់វែងរវាងចំណូលការប្រាក់ដែលទទួលបានពីកម្ចីឥណទាននឹងចំណាយការប្រាក់ដែលត្រូវចំណាយ ទៅលើបំណុល ឬប្រាក់បញ្ញើអតិថិជន។

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ចំណាយការប្រាក់ (Interest Expense)}}$$

២.៣.២.៣.៣ ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម

អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Assets Turnover Ratio) អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប គឺជាអនុបាតមួយដែលបានវាយតម្លៃពីប្រសិទ្ធភាពដែលស្ថាប័នបានប្រើប្រាស់ទ្រព្យសកម្ម របស់

ខ្លួនក្នុងការរកផលរបរចំណូលពីការលក់ចូលទៅធនាគារ។ កាលណាអនុបាតនេះកាន់តែខ្ពស់ មានន័យថាការប្រើប្រាស់ទ្រព្យសកម្មសរុបក្នុងការរកចំណូលឱ្យស្ថាប័នក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ ប្រសិនបើទ្រព្យសកម្មដែលស្ថាប័នមិនអាចកើនឡើងនោះទេ បើការរកផលចំណូលរបស់ស្ថាប័នក៏មានការលំបាក ឬមិនអាចកើតមានឡើងផងដែរ។

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មសរុប (Total Assets) ប្រាក់}}$$

អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត (Fixed Assets Turnover Ratio)

អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត គឺជាអនុបាតមួយប្រភេទដែលត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការវាស់វែងពីប្រសិទ្ធភាពធនាគារ ក្នុងការប្រើប្រាស់នូវទ្រព្យសកម្មអចល័ត។ ប្រសិនអនុបាតនេះមានចំនួនធំ ឬកើនឡើងនោះដែលនាំឱ្យយើងសន្មតបានថាការប្រើប្រាស់ទ្រព្យសកម្មអចល័តគឺមានប្រសិទ្ធភាព ក៏ប៉ុន្តែបើអនុបាតនេះមានចំនួនតូចការធ្លាក់ចុះវិញនោះបញ្ជាក់ថាការប្រើប្រាស់ទ្រព្យសកម្មអចល័ត ពុំមានប្រសិទ្ធភាព ឬអាចមកពីកត្តាផ្សេងៗទៀត។

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មអចល័ត (Fixed Assets)}}$$

២.៣.២.៣.៤ ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល

ទ្រព្យសកម្មសរុប (Debt to Total Assets Ratio) អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប គឺជាអនុបាតមួយប្រភេទដែលគេត្រូវបានប្រើប្រាស់ដើម្បីធ្វើការបង្ហាញថា ឬវាស់វែងពីសមត្ថភាពរបស់ស្ថាប័នក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់ខ្លួនដើម្បីទូទាត់បំណុលដែលខ្លួនមានបានដល់កម្រិតណា។ ដូច្នេះនៅពេលលទ្ធផលនៃអនុបាតនេះមានតម្លៃកាន់តែតូចជាងគ្នា ថាស្ថាប័នមានសក្តានុពលខ្លាំងក្នុងការសងបំណុលដែលខ្លួនមាន និងមានទ្រព្យសកម្មច្រើនសម្រាប់ដំណើរការអាជីវកម្ម។

$$\text{អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{បំណុលសរុប (Total Liabilities)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

- អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប (Loan to Total Deposits Ratio)

អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុបគឺជាអនុបាតមួយដែលបង្ហាញពីស្ថានភាពសាច់ប្រាក់ងាយស្រួលរបស់ស្ថាប័នមួយដោយធៀប នឹងចំនួនឥណទានសរុបនិងប្រាក់បញ្ញើសរុប។ នៅក្នុងអនុបាតនេះ ខ្ពស់ខ្លាំងពេកវាជាសញ្ញាណមួយមិនល្អព្រោះវាបង្ហាញថាស្ថាប័នអាចនឹងគ្មានលទ្ធភាពសាច់ប្រាក់ងាយ ស្រួលគ្រប់គ្រាន់ដើម្បីផ្តល់តម្រូវការសាច់ប្រាក់ដែលមិនអាចព្រៀងទុកណាមួយ។ ប៉ុន្តែបើអនុបាតនេះទាបពេក មានន័យថាស្ថាប័នមិនអាចរកចំណូលបានច្រើនអស់ពីលទ្ធភាពនៅឡើយ។

$$\text{អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប} = \frac{\text{ឥណទានសរុប (Total Loans)}}{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}$$

- អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្ម (Deposit to Total Assets Ratio)

អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្ម គឺជាផលធៀបរវាងប្រាក់បញ្ញើសរុបរបស់អតិថិជនដែលធ្វើនៅធនាគារធៀបនឹងទ្រព្យសកម្មសរុបដែលធនាគារមានគោលបំណងនៃអនុបាតនេះគឺជាការចង់គណនាឱ្យបានឃើញច្បាស់រវាងប្រាក់បញ្ញើអតិថិជននឹងទ្រព្យសកម្មដែលធនាគារមាន ព្រោះវាងាយស្រួលក្នុងការគ្រប់គ្រងទ្រព្យទាំង ២ ដូចនេះកាលណាអនុបាតកាន់តែកើនឡើងនោះ បង្ហាញថាធនាគារពិតជាមានសក្តានុពល មានភាពជឿជាក់ពីសំណាក់អតិថិជនគ្រប់ប្រភេទដែលយកប្រាក់មកដាក់ធ្វើនៅធនាគារ។

$$\text{អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

- អនុបាតសំវិធានធនធៀបនឹងឥណទាន (Provision to Loan Ratio) អនុបាតសំវិធានធនធៀបនឹងឥណទាន គឺជាអនុបាតដែលត្រូវបានប្រើប្រាស់ដើម្បីវាស់វែងពីចំនួនសំវិធានធនលើឥណទានបាត់បង់របស់ធនាគារធៀបនឹងចំនួនឥណទានសរុប ។ សំវិធានធននេះសំដៅទៅលើចំនួនប្រាក់ដែលធនាគារបានត្រៀមទុកសម្រាប់បំណុលឥណទានមិនល្អទៅតាមការកំណត់របស់ធនាគារនីមួយៗ។

$$\text{អនុបាតសំវិធានធនធៀបនឹងឥណទាន} = \frac{\text{សំវិធានធនឥណទានបាត់បង់(Provision for Loan)}}{\text{ឥណទានសរុប (Total Loans)}}$$

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់

៣.១ ស្ថានភាព ទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់

៣.១.១ ប្រវត្តិរបស់ធនាគារ

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា (សហគ្រាសឯកជន) ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ដែលមានឈ្មោះថាធនាគារវឌ្ឍនៈអាស៊ីចំកាត់ ។ ឆ្លងកាត់ការអភិវឌ្ឍនិងកំណើនជាង 20 ឆ្នាំកន្លងមកនេះធនាគារវឌ្ឍនៈអាស៊ីចំកាត់បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មទាំងបី នៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។ សាខាមាន 79 ម៉ាស៊ីនស្វ័យសេវាជាង 280+ ម៉ាស៊ីន ATM ជាង 470+ ទូទាំងប្រទេសកម្ពុជា សេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើបធ្វើឱ្យធនាគារវឌ្ឍនៈអាស៊ីចំកាត់ អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗជាមួយនិងសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។



ធនាគារជាតិនៃកាណាដាបានក្លាយកាតហ៊ុនិករបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ នៅក្នុងឆ្នាំ 2014។ ជាមួយទ្រព្យសកម្មជាង 198 ប៊ីលានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 31 ខែតុលា ឆ្នាំ2018 ធនាគារជាតិ កាណាដា បានប្រែខ្លួនទៅជាធនាគារមួយនៃសម្ព័ន្ធហិរញ្ញវត្ថុរួមបញ្ចូលធ្វើឱ្យមានការឈានមុខគេនៅប្រទេសកាណាដា។ ដោយមាន ស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដា បានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសជាមួយនិងអតិថិជនក្នុងដៃ 2.5លាននាក់។ អតិថិជននៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសនានាជុំវិញពិភពលោកទទួលបានការបម្រើសេវាពីធនាគារ តាមរយៈបណ្តាញនៃការិយាល័យតំណាងបុត្រសម្ព័ន្ធ និងដៃគូនានា។ គ្រឹះស្ថានបោះផ្សាយផ្នែកហិរញ្ញវត្ថុល្បីល្បាញបំផុតរបស់ពិភពលោកបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលបាននាំយកមកនូវអ្វីដែលល្អបំផុតដល់អតិថិជនរបស់ខ្លួន។ ធនាគារបានប្រសិទ្ធិនាមធនាគារវឌ្ឍនៈអាស៊ីចំកាត់ ថាជាធនាគារប្រចាំប្រទេសកម្ពុជា។ ដោយទទួលបានពានរង្វាន់នេះបានទទួលស្គាល់ពី ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងភាពនៃការនាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងការអនុវត្តន៍នូវគំរូ អាជីវកម្មដ៏ឆ្លើយតបទស្សនាវដ្តី Euromoney បានផ្តល់ឈ្មោះដល់ធនាគារ ABA ថាជាធនាគារ ល្អ បំផុត នៅក្នុង 2014, 2015, 2016, 2017 និង 2018 ប្រទេសកម្ពុជាដែលមានសេវាកម្មប្រកបទៅដោយគុណភាពការច្នៃប្រឌិតថ្មី និង បានប្រឹងប្រែងដើម្បីនាំឆ្ពោះធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត។

- ទស្សនាវដ្តី Global Finance ឧទ្ទេសនាមថាជាធនាគារដែលលេចធ្លោជាងគេ ⁵
- ទស្សនាវដ្តី Euromoney បានផ្តល់នូវឈ្មោះដល់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ថាគឺជាធនាគារដ៏ឆ្លើយ

⁵ <http://www.ababank.com/about-aba>

នៅ កម្ពុជាសម្រាប់ ឆ្នាំ 2014 - 2021 ដែលមានសេវាកម្មប្រកបដោយគុណភាព ការច្នៃប្រឌិតថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងប្រែប្រួលធ្វើឱ្យសេវាធនាគារកម្ពុជាឈានឡើង។

- ទស្សនាវដ្តី Global Finance: ប្រសិទ្ធភាពធនាគារវឌ្ឍនៈអាស៊ីចំពោះធនាគារដែលលេចធ្លោជាងគេនៅក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ 2015 - 2021 ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ ក្រុមការងារនៃធនាគារវឌ្ឍនៈអាស៊ីចំពោះក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របទៅតាមតម្រូវការ និងដំណោះស្រាយ ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

- ទស្សនាវដ្តី Asiamoney ប្រសិទ្ធភាពធនាគារវឌ្ឍនៈអាស៊ីចំពោះធនាគារឌីជីថលដ៏ល្អបំផុតនៅកម្ពុជាក្នុង ឆ្នាំ 2019- 2020។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារវឌ្ឍនៈអាស៊ីចំពោះ សម្រាប់ឥទ្ធិពលគ្របដណ្តប់ ផ្នែកឌីជីថលនៅក្នុងវិស័យធនាគារ ការពង្រីកបណ្តាញសាខា និងបង្អែកដ៏រឹងមាំពីធនាគារជាតិកណ្តាជា។

**៣.១.២ បេសកកម្ម និងទស្សនវិស័យរបស់ធនាគារវឌ្ឍនៈអាស៊ីចំពោះ
ចក្ខុវិស័យរបស់យើង**

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជាធុរៈជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការកសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់តាមរយៈការផ្តល់សេវាធនាគារ ប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាមជាធនាគារ ក្នុងស្រុកពិតប្រាកដមួយយើងបានចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង ដោយយើងជឿជាក់លើសារៈសំខាន់នៃ៖

- សុច្ឆរិតភាព និងសេចក្តីគោរព៖ នៅធនាគារវឌ្ឍនៈអាស៊ីចំពោះយើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវ ខ្ពស់ របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ឆរិត និងសេចក្តីគោរព។
- ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារវឌ្ឍនៈអាស៊ីចំពោះយើងនៅទីនេះដើម្បីជួយសម្រួលនិងជំនួយការរបស់លោកអ្នកយើងខិតខំធ្វើឱ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។

- គុណភាពនៃសេវាកម្ម: នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើងពេលគឺក្នុងតួនាទីជាជំនួយការ គ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។
- ការចូលរួមចំណែក: នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ យើងមានបំណងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារៈប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។
- និរន្តរភាព និងការរីកចម្រើន: នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើងនិងប្រជាជនកម្ពុជាព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូច គ្នាចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្ត្រមួយដែលអាច ឱ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។
- ក្រមសីលធម៌ និងសុជីវធម៌: នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុស ត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹង គ្នា ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពេលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជា គោលការណ៍ដែលបង្កើតឡើងគឺជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃពេលគឺជាមួយ និង អតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូនក៏ដូចជា ជាមួយបុគ្គលិករបស់យើងផងដែរ។

៣.១.៣ អត្តសញ្ញាណរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)

៣.១.៣.១ ផ្លាកសញ្ញា និងអត្តសញ្ញាណ



- និមិត្តសញ្ញារបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់គឺមានរាងជាប្រអប់បួនជ្រុងដែលបង្ហាញអំពីស្ថេរភាពនិងសុវត្ថិភាពដែលអាចផ្តល់អោយអតិថិជនតាមរយៈដំបូន្មានល្អៗ គំនិតថ្មីៗនិងឱកាសដើម្បីរីកចម្រើន។
- ផ្ទៃពណ៌ខៀវក្រមេនិងរាងស្រាលបង្ហាញពីគុណប្រយោជន៍ជាច្រើន ដែលអតិថិជនអាចទទួលបានពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ដូចជាវត្ថុមាននៃដៃគូដែលមានការទទួលខុសត្រូវ និងស្ថិតស្ថេរអស់មួយជីវិតក៏ដូចជាឱកាសគ្មានដែនកំណត់ ។

- ពណ៌ក្រហមបង្ហាញពីបេះដូងរបស់ធនាគារដែលពោរពេញដោយមនុស្សធម៌និងភាពរស់រវើក។ ហើយពណ៌ក្រហម ដែលនៅលើពណ៌ខៀវក្រមៅ និងការរំលេចទៅដោយអក្សរពណ៌ស គឺជានិមិត្តសញ្ញានៃភាពស្មោះត្រង់ និងតម្លាភាពនៃហិរញ្ញវត្ថុរបស់ធនាគារ។
- ការរចនាបែបទំនើបនិងច្បាស់លាស់បែបនេះ អាចធ្វើអោយមនុស្សគ្រប់ៗគ្នាងាយយល់ច្បាស់អំពីអត្ថន័យដែលមិនប្រែប្រួលនេះ។ ហើយគោលបំណងរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់គឺចង់ឱ្យអតិថិជនជ្រើសរើសយកជាដៃគូអោយទុកចិត្តទោះបីជាពិភពហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណាក៏ដោយ។
- ម្យ៉ាងទៀត ទោះបីជាមិនទាន់ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ ក៏ដោយក៏នៅក្នុងគំនិតរបស់សាធារណជនអាចយល់ច្បាស់ពីចរិតលក្ខណៈរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់រួចជាស្រេច។
- លើសពីនេះទៀតពិមិត្តសញ្ញា Bank ago នេះគឺជាវិធីសាស្ត្រនៃការទំនាក់ទំនងលឿន និងមានប្រសិទ្ធភាពបំផុត។ មុននឹងបានជានិមិត្តសញ្ញា (Bank Logo) នេះមកបានឆ្លងកាត់ការរចនាយ៉ាងប្រុងប្រយ័ត្ន ដែលផ្ដោតទៅលើចំណូលសំខាន់មួយចំនួន ដូចជាតម្លៃមូលដ្ឋានចិត្តសាស្ត្រ អត្ថន័យនៃពណ៌ដែលស៊ីគ្នាទៅ និងទស្សនៈទាននៃការរចនា។ គួរអក្សរច្បាស់នៅកណ្តាលបង្ហាញអំពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយរបស់ធនាគារ។

៣.១.៣.២ ទីតាំងការិយាល័យកណ្តាល



ផ្ទះលេខ ១៥៣, មហាវិថីព្រះសីហនុ, សង្កាត់កេងកង, ចណ្ឌចំការមន, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា


Tel: (855) 23 225 333

Fax: (855) 23 216 333

Email info@ababank.com

website www.ababank.com.kh

រចនាសម្ព័ន្ធអភិបាលកិច្ចសាធារណៈ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២)

[illegible]

របាយការណ៍សង្ខេប (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

បុគ្គលិកសរុប៖ ៦.១៨៥

```
graph TD
    A[នាយកប្រតិបត្តិ] --- B[កិច្ចការទូទៅ]
    A --- C[ក្រសួងអប់រំ យុវជន និងកីឡា]
    A --- D[អគ្គនាយកដ្ឋានអប់រំ]
    A --- E[អគ្គនាយកដ្ឋានយុវជន]
    A --- F[អគ្គនាយកដ្ឋានកីឡា]
    A --- G[អគ្គនាយកដ្ឋានប្រជាជន]
    A --- H[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- I[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- J[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- K[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- L[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- M[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- N[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- O[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- P[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- Q[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- R[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- S[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- T[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- U[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- V[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- W[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- X[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- Y[អគ្គនាយកដ្ឋានស្ថាប័ន]
    A --- Z[អគ្គនាយកដ្ឋានស្ថាប័ន]
```

ធនាគារ ABA
របាយការណ៍ប្រចាំឆ្នាំ ២០២០ ២៣

៣.២ របាយការណ៍ហិរញ្ញវត្ថុធនាគារវឌ្ឍនៈអាស៊ីចំកាត់ប្រចាំឆ្នាំ២០២០ ដែលរៀបចំឡើងអនុលោមទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

យោងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាលធនាគារABA បានបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាមួយកំណត់សម្គាល់ដែលបានបង្ហាញយ៉ាងត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs) ។ គិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះក្រុមប្រឹក្សាភិបាលធនាគារវឌ្ឍនៈអាស៊ីចំកាត់បានបង្ហាញភាពជឿជាក់ថា ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុល នៅពេលដល់កំណត់សង។

តាមរបាយការណ៍សវនករឯករាជ្យរបស់ក្រុមហ៊ុន ឌី ឡើយ (ខេមបូឌា) ខូអិលជីឌី ជូនចំពោះភាគទុនិកនៃធនាគារវឌ្ឍនៈអាស៊ីចំកាត់បានបញ្ចេញមតិថារបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់បានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs)។

តាមរយៈការអះអាងខាងលើនេះជាបាយការណ៍ហិរញ្ញវត្ថុដែលរៀបចំឡើងអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា មានសំណុំពេញលេញនៃរបាយការណ៍ហិរញ្ញវត្ថុ និងការបង្ហាញនូវភាពត្រឹមត្រូវ និងអនុលោមភាពទៅនឹងស្តង់ដារ ដូចខាងក្រោម៖

៣.២.១ សំណុំពេញលេញនៃរបាយការណ៍ហិរញ្ញវត្ថុ

តាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា

១. ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ កថាខណ្ឌ១០ សំណុំពេញលេញនៃរបាយការណ៍ហិរញ្ញវត្ថុមួយមាន៖

- (ក) របាយការណ៍អំពីស្ថានភាពហិរញ្ញវត្ថុនាចុងការិយបរិច្ឆេទ
- (ខ) របាយការណ៍ចំណូលបន្ទាប់បន្សំក្នុងកំឡុងការិយបរិច្ឆេទ
- (គ) របាយការណ៍បម្រែបម្រួលមូលធនផ្ទាល់ក្នុងការិយបរិច្ឆេទ
- (ឃ) របាយការណ៍លំហូរសាច់ប្រាក់ក្នុងការិយបរិច្ឆេទ

(ង) កំណត់សម្គាល់ដែលមានសេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗនិង ព័ត៌មានពន្យល់ផ្សេងៗទៀត និង

(ច) របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាដើមការិយបរិច្ឆេទចុងក្រោយបំផុត ដែលអាចប្រៀបធៀបបាននៅពេល ដែលអង្គភាពមួយអនុវត្តគោលនយោបាយប្រតិសកម្ម ឬធ្វើការរាយការណ៍ប្រតិសកម្មអំពីធាតុនានានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ឬនៅពេលដែលអង្គភាពចំណាត់ថ្នាក់ធាតុនា ក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើងវិញ។

អង្គភាពអាចប្រើចំណងជើងផ្សេងពីចំណងជើងដែលប្រើក្នុងស្តង់ដារនេះ៖

អង្គភាពត្រូវបង្ហាញដូចគ្នានេះដែរនូវគ្រប់របាយការណ៍ហិរញ្ញវត្ថុនៅក្នុងសំណុំរបាយការណ៍ហិរញ្ញវត្ថុពេញលេញ។

៣.២.២ ការបង្ហាញត្រឹមត្រូវ និងអនុលោមភាពទៅនឹងស្តង់ដារ

តាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIFRSs) ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុបានបរិយាយពីការបង្ហាញត្រឹមត្រូវ និងអនុលោមភាពទៅនឹងស្តង់ដារ ពីកថាខណ្ឌ១៥ ដល់២៤ មានដូចខាងក្រោម៖

កថាខណ្ឌ១៥ របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញ ឱ្យបានត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់របស់អង្គភាព។ ការដាក់បង្ហាញដ៏ត្រឹមត្រូវតម្រូវឱ្យមានការបង្ហាញដោយស្មោះត្រង់នូវ ផល ប៉ះពាល់នៃប្រតិបត្តិការព្រឹត្តិការណ៍ដទៃទៀតព្រមទាំងលក្ខខណ្ឌនានាស្របតាមនិយមន័យ និងលក្ខណៈវិនិច្ឆ័យ នៃការទទួលស្គាល់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលចែងនៅក្នុងក្របខ័ណ្ឌ ទស្សនទាននៃ ស្តង់ដារ។ ដោយមានការលាតត្រដាងព័ត៌មានបន្ថែមបើមានការចាំបាច់ការអនុវត្ត តាមស្តង់ដារ នេះត្រូវបានស ន្មត់ថាមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលធ្វើឱ្យ ការបង្ហាញមានភាពត្រឹមត្រូវ។

កថាខណ្ឌ១៦ អង្គភាពដែលរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដានេះ ត្រូវបង្ហាញឱ្យច្បាស់ និងឥតលាក់ លៀមអំពីអនុលោមភាពនេះ នៅក្នុងកំណត់សម្គាល់។ អង្គភាពមិនត្រូវពិពណ៌នាក្នុងរបាយការណ៍ហិរញ្ញវត្ថុ ថាអនុលោមតាមស្តង់ដានេះទេ វាដែលតែរបាយការណ៍ទាំងនោះស្របទាំងស្រុងតាមការតម្រូវនានានៅក្នុង ស្តង់ដារ។

កថាខណ្ឌ១៧ ក្នុងគ្រប់កាលទេសៈជាក់ស្តែងទាំងអស់អង្គភាពបានធ្វើការបង្ហាញយ៉ាងត្រឹមត្រូវ ស្របតាម ស្តង់ដារនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិដែលអាចអនុវត្តបាន។ ការបង្ហាញយ៉ាងត្រឹមត្រូវក៏តម្រូវ ផងដែរឱ្យអង្គភាព៖

(ក) ជ្រើសរើស និងអនុវត្តគោលនយោបាយគណនេយ្យ ស្របតាមស្តង់ដារគណនេយ្យ ដូចជា គោល នយោបាយគណនេយ្យការប្រែប្រួលលើការប៉ាន់ស្មានគណនេយ្យ និងការកាត់ច្រឡំ។ ស្តង់ដារលេខ៨ កំណត់ នូវវាធានាក្រុមនៃគោលការណ៍ណែនាំដាច់ណាត់ដែលអ្នកគ្រប់គ្រងបានពិចារណាក្នុងពេលដែលមិន មានស្តង់ដារណាអនុវត្តជាពិសេសចំពោះធាតុណាមួយ។

(ខ) បង្ហាញនូវព័ត៌មាន រួមបញ្ចូលទាំងគោលនយោបាយគណនេយ្យក្នុងន័យថាវាផ្តល់នូវព័ត៌មាន ពាក់ព័ន្ធ ដែលគួរឱ្យទុកចិត្ត អាចប្រៀបធៀបបាន និងអាចយល់បាន។

(គ) ផ្តល់នូវការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលមានការតម្រូវ ជាពិសេសនៅក្នុងស្តង់ដារ មានលក្ខណៈមិនគ្រប់គ្រាន់ដែលអាចឱ្យអ្នកប្រើប្រាស់ យល់ដឹងអំពីផលប៉ះពាល់ នៃប្រតិបត្តិការពិសេសនៃ ព្រឹត្តិការណ៍ និងលក្ខខណ្ឌដទៃទៀតលើស្ថានភាព និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាព។

កថាខណ្ឌ១៨ អង្គភាពមិនអាចកែតម្រូវគោលនយោបាយគណនេយ្យ មិនប្រក្រតីទាំងតាមរយៈការលាត ត្រដាងព័ត៌មានអំពីគោលនយោបាយគណនេយ្យដែលបានប្រើនិងទាំងដោយកំណត់សម្គាល់ឬ ឧបករណ៍ ពន្យល់បញ្ជាក់នានា។

កថាខណ្ឌ១៩ នៅក្នុងកាលៈទេសៈបំផុតខ្លះដែលអ្នកគ្រប់គ្រងសម្រេចថា អនុលោមភាពទៅនឹងការតម្រូវនៅ ក្នុង ស្តង់ដារនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ អាចនាំឱ្យមានការយល់ខុស បណ្តាលឱ្យមាន ទំនាស់ជាមួយ គោលដៅនៃរបាយការណ៍ហិរញ្ញវត្ថុ កំណត់នៅក្នុង ក្របខណ្ឌស្តង់ដារ អង្គភាពត្រូវដាក់ចេញពី ការតម្រូវនោះ តាមលក្ខណៈដែលបានកំណត់នៅក្នុងកថាខណ្ឌ២០ ប្រសិនបើក្របខណ្ឌ គតិយុត្តិពាក់ព័ន្ធ តម្រូវឱ្យមានការដាក់ចេញនេះ ឬ បើមិនមានការហាមឃាត់ផ្សេងពីនេះទេ។

កថាខណ្ឌ២០ នៅពេលដែលអង្គភាពដាក់ចេញមិនអនុវត្តតាមការតម្រូវនៃស្តង់ដារ មួយស្របតាមកថា ខណ្ឌ ១៩ អង្គភាពត្រូវលាតត្រដាងព័ត៌មាន៖

(ក) ថាអ្នកគ្រប់គ្រងបានសន្និដ្ឋានថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញដោយត្រឹមត្រូវនូវស្ថានភាព ហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់អង្គភាព

(ខ) ថាអង្គភាពបានអនុលោមតាមស្តង់ដារនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលអាចអនុវត្តបានលើកលែងតែអង្គភាពបានដាក់ចេញមិនអនុវត្ត ការតម្រូវដោយឡែកណាមួយដើម្បីឱ្យការបង្ហាញមាន លក្ខណៈត្រឹមត្រូវ

(គ) អំពីចំណងជើងនៃស្តង់ដារ ដែលអង្គភាពដាក់ចេញមិនអនុវត្តតាមលក្ខណៈនៃការដាក់ចេញមិនអនុវត្ត រួមទាំង ចំណាត់ការដែលស្តង់ដារតម្រូវ ហេតុផលដែលចំណាត់ការនាំឱ្យមានការយល់ខុស ដូចនេះ ក្នុងកាលទេសៈ ដែលអាចនាំឱ្យមានទំនាស់ជាមួយគោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ កំណត់នៅក្នុង ក្របខណ្ឌស្តង់ដារ ព្រមទាំង ចំណាត់ការដែលបានអនុម័តយក

(ឃ) អំពីឥទ្ធិពលផ្នែកហិរញ្ញវត្ថុ ដោយការដាក់ចេញមិនអនុវត្តតាមស្តង់ដារលើធាតុនីមួយៗ ក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដែលអាចត្រូវបាន រាយការណ៍ថាអនុលោមតាមស្តង់ដារ ការអនុវត្តតាមការតម្រូវមួយនៃស្តង់ដារ

កថាខណ្ឌ២១ នៅពេលដែល អង្គភាពបានដាក់ចេញពី បរិច្ឆេទមុនមួយ ហើយដែលការដាក់ចេញនេះ មានឥទ្ធិពលដល់បរិមាណទឹកប្រាក់ ដែល ស្គាល់ក្នុង របាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទបច្ចុប្បន្នអង្គភាពត្រូវលាតត្រដាងព័ត៌មានដែលបាន នៅក្នុងកថាខណ្ឌ ២០ (គ) និង (ឃ)

កថាខណ្ឌ២២ ជាឧទាហរណ៍ កថាខណ្ឌ២១ អនុវត្តនៅពេលដែលអង្គភាពមួយបានដាក់ចេញមិនអនុវត្ត តាមនាការិយបរិច្ឆេទ មុនពីការតម្រូវក្នុងស្តង់ដារសម្រាប់វាស់វែងនូវទ្រព្យសកម្ម ឬបំណុល និងដែលការដាក់ ចេញនោះ ប៉ះពាល់ដល់ការវាស់វែងលើការប្រែប្រួលទ្រព្យសកម្មនិងបំណុលដែលបានទទួលស្គាល់នៅក្នុង ការិយបានទទួល កំណត់ របាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទបច្ចុប្បន្ន។

កថាខណ្ឌ២៣ ក្នុងកាលៈទេសៈដឹកនាំដែលអ្នកគ្រប់គ្រងបានសន្និដ្ឋានថាការអនុលោមតាមការតម្រូវក្នុងស្តង់ដារ អាចមានការយល់ខុសខ្លាំង ដែលអាចនាំឱ្យមានទំនាស់ជាមួយគោលដៅនៃរបាយការណ៍ហិរញ្ញវត្ថុកំណត់ក្នុង ក្របខណ្ឌនៃស្តង់ដារ ប៉ុន្តែក្របខណ្ឌច្បាប់ពាក់ព័ន្ធហាមមិនឱ្យដាក់ចេញមិនអនុវត្តការតម្រូវនោះ អង្គភាពត្រូវកាត់បន្ថយជាអតិបរិមាតាមដែលអាចធ្វើទៅបាននូវទិដ្ឋភាពនាំឱ្យមានការយល់ខុសទាំងនោះ ដោយអនុលោមភាព និងធ្វើការលាតត្រដាងនូវ៖

(ក) ចំណងជើងនៃស្តង់ដារដែលមានបញ្ហា លក្ខណៈនៃការតម្រូវព្រមទាំងហេតុផល ដែលអ្នកគ្រប់គ្រងបានសន្និដ្ឋានថា អនុលោមតាមការតម្រូវក្នុងស្តង់ដារ អាចមានការយល់ខុសខ្លាំង ក្នុងស្ថានភាពដែលអាចនាំឱ្យមានទំនាស់ ជាមួយគោលដៅ នៃរបាយការណ៍ហិរញ្ញវត្ថុកំណត់ក្នុងក្របខណ្ឌនៃស្តង់ដារ និង

(ខ) ការកែតម្រូវនានា លើធាតុនីមួយៗក្នុង របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទនីមួយៗ ដែលអ្នកគ្រប់គ្រងសន្និដ្ឋានថាមានសារៈសំខាន់ដើម្បីធ្វើឱ្យការបង្ហាញ មានភាពត្រឹមត្រូវ។

កថាខណ្ឌ២៤ សម្រាប់គោលបំណងដែលបានចែងក្នុងកថាខណ្ឌ១៩-២៣ ធាតុមួយនៃព័ត៌មាន អាចមានទំនាស់គ្នាជាមួយ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលធាតុនោះ មិនបង្ហាញយ៉ាងត្រឹមត្រូវនូវប្រតិបត្តិការព្រឹត្តិការណ៍ដទៃទៀត និងលក្ខខណ្ឌនានាដែល ធានាថាធាតុនោះនឹងបង្ហាញ ឬមិនរំពឹងយ៉ាងច្បាស់ថានឹងបង្ហាញហើយជាលទ្ធផលនៃធាតុនោះអាចជះឥទ្ធិពលលើ ដោយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។ នៅពេលដែលវាយតម្លៃថាការអនុលោមតាមការតម្រូវ ពិសេស សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចនៅក្នុង ស្តង់ដារគណនេយ្យអន្តរជាតិអាចនាំឱ្យយល់ខុស ដែលការយល់ខុសនេះបណ្តាលឱ្យមានទំនាស់

ជាមួយគោលបំណងរបស់របាយការណ៍ហិរញ្ញវត្ថុដែលចែងក្នុងក្របខណ្ឌស្តង់ដារ យ៉ាងណានោះអ្នក គ្រប់គ្រង ត្រូវពិចារណា៖

(ក) នូវមូលហេតុដែលគោលបំណងរបស់របាយការណ៍ហិរញ្ញវត្ថុសម្រេចមិនបាននៅក្នុងកាលទេសៈ ពិសេស និង

(ខ) កាលទេសៈរបស់អង្គភាព ខុសពីកាលទេសៈរបស់អង្គភាពដទៃទៀតដែលបានអនុលោមតាម ការតម្រូវ។ ក្នុងកាលៈទេសៈដូចគ្នាប្រសិនបើ អង្គភាពដទៃទៀតអនុលោមតាមការតម្រូវ វានឹងមានការសន្មត់ ដែលបានចោល នូវអ្វីដែលជាអនុលោមភាពទៅនឹងការតម្រូវរបស់អង្គភាពនាំ ឱ្យមានការយល់ខុសហើយ ដែលនាំឱ្យមានទំនាស់ជាមួយគោលបំណងរបស់របាយការណ៍ហិរញ្ញវត្ថុ ដែលបានកំណត់នៅក្នុងក្របខណ្ឌ ស្តង់ដារ។

៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់

ខាងក្រោមនេះ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលបានធ្វើ សវនកម្ម និងអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRSs) ដែល នឹងត្រូវ លើកយកមកសម្រាប់ធ្វើការវិភាគគឺ របាយការណ៍លទ្ធផល និង តារាងតុល្យការ ឆ្នាំ២០២០ ប្រៀប ធៀបនឹង ឆ្នាំ២០១៩។

៣.៣.១ ផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ

៣.៣.១.១ របាយការណ៍លទ្ធផល

របាយការណ៍លទ្ធផលរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ដែលបោះផ្សាយបានបង្ហាញដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ឈ្មោះគណនី	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	354,791,877	273,280,124
ចំណាយលើការប្រាក់	(58,991,424)	(50,986,374)
ចំណូលសុទ្ធពីការប្រាក់	295,800,453	222,293,750
ចំណូលពីកម្រៃជើងសារ	40,439,052	31,684,542
ចំណាយលើកម្រៃជើងសារ	(16,108,850)	(13,905,227)
ចំណូលសុទ្ធពីកម្រៃជើងសារ	24,330,202	17,779,315
ចំណូលប្រតិបត្តិការផ្សេងៗ	3,383,117	1,702,893
ចំណាយបុគ្គលិក	(71,914,067)	(57,847,295)
ចំណាយប្រតិបត្តិការ	(29,411,234)	(24,801,512)
ចំណាយរំលស់	(19,619,284)	(14,714,186)
ប្រាក់ចំណេញប្រតិបត្តិការ	202,569,187	144,412,965
ការខាតបង់សុទ្ធពីពឹងទុកលើទ្រព្យសកម្ម	(13,698,264)	(2,120,225)
ប្រាក់ចំណេញមុនដកពន្ធ	188,870,923	142,292,740

ពន្ធលើប្រាក់ចំណេញ	(37,462,774)	(14,881,364)
ប្រាក់ចំណេញក្នុងគ្រា	151,408,149	127,411,376
សរុបចំណូលលម្អិតក្នុងគ្រា	151,408,149	127,411,376
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	127,411,376
សរុបចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	127,411,376

៣.៣.១.២ តារាងតុល្យការ

តារាងតុល្យការរបស់ធនាគារវៀនៈអាស៊ីចំកាត់ដែលបោះផ្សាយបានបង្ហាញដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ឈ្មោះគណនី	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម		
សាច់ប្រាក់ក្នុងដៃ	378,101,373	251,750,255
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,481,626,701	1,151,654,239
សមតុល្យនៅធនាគារនានា	325,956,497	93,411,689
ឥណទានផ្តល់ដល់អតិថិជន	3,814,599,414	2,758,070,913
មូលបត្រវិនិយោគ	7,434,086	33,285,434
ទ្រព្យសម្បត្តិ និងបរិក្ខារ	41,731,890	40,448,758
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	33,719,074	34,537,031
ទ្រព្យសកម្មអរូបី	8,931,430	7,174,737
ទ្រព្យសកម្មពន្ធពន្យា-សុទ្ធ	5,668,114	2,191,391
ទ្រព្យសកម្មផ្សេងៗ	30,514,392	22,363,972
សរុបទ្រព្យសកម្ម	6,128,282,971	4,394,888,369
បំណុល		
ប្រាក់បញ្ញើរបស់អតិថិជន	4,871,468,376	3,395,343,449
មូលបត្របំណុល	21,282,088	20,939,337
ប្រាក់កម្ចី	242,004,091	279,856,458
អនុបំណុល	117,023,035	128,000,000
បំណុលពន្ធលើប្រាក់ចំណេញ	36,217,048	12,231,453
ចំណុចកតិសន្យា	35,721,902	36,513,407
បំណុលផ្សេងៗ	36,778,120	25,624,103
សរុបបំណុល	5,360,494,660	3,898,508,207
មូលធន		

ដើមទុន	335,000,000	215,000,000
ទុនបម្រុងតាមបទបញ្ញត្តិ	42,141,887	33,661,778
ប្រាក់ចំណេញរក្សាទុក	390,646,424	247,718,384
សរុបមូលធន	767,788,311	496,380,162
សរុបបំណុល និងមូលធន	6,128,282,971	4,394,888,369

៣.៣.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក

វិធីសាស្ត្រនៃការវិភាគគណនាតាមរូបមន្តខាងក្រោម៖

បម្រែបម្រួលទឹកប្រាក់ = ទឹកប្រាក់ខែឆ្នាំដែលធ្វើការវិភាគ - ទឹកប្រាក់នៃឆ្នាំគោល

$$\text{ការប្រែប្រួលជាភាគរយ} = 100\% \times \frac{\text{បម្រែបម្រួលជាទឹកប្រាក់}}{\text{ទឹកប្រាក់ឆ្នាំគោល}}$$

៣.៣.២.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០២០ USD	២០១៩ USD	គំលាត (Variance)	
			USD	%
ចំណូលពីការប្រាក់	354,791,877	273,280,124	81,511,753	30%
ចំណាយលើការប្រាក់	(58,991,424)	(50,986,374)	(8,005,050)	16%
ចំណូលសុទ្ធពីការប្រាក់	295,800,453	222,293,750	73,506,703	33%
ចំណូលពីកម្រៃជើងសារ	40,439,052	31,684,542	8,754,510	28%
ចំណាយលើកម្រៃជើងសារ	(16,108,850)	(13,905,227)	(2,203,623)	16%
ចំណូលសុទ្ធពីកម្រៃជើងសារ	24,330,202	17,779,315	6,550,887	37%
ចំណូលប្រតិបត្តិការផ្សេងៗ	3,383,117	1,702,893	1,680,224	99%
ចំណាយបុគ្គលិក	(71,914,067)	(57,847,295)	(14,066,772)	24%
ចំណាយប្រតិបត្តិការ	(29,411,234)	(24,801,512)	(4,609,722)	19%
ចំណាយរំលស់	(19,619,284)	(14,714,186)	(4,905,098)	33%
ប្រាក់ចំណេញប្រតិបត្តិការ	202,569,187	144,412,965	58,156,222	40%
ការខាតបង់សុទ្ធពីឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ	(13,698,264)	(2,120,225)	(11,578,039)	546%
ប្រាក់ចំណេញមុនពន្ធដក	188,870,923	142,292,740	46,578,183	33%
ពន្ធលើប្រាក់ចំណេញ	(37,462,774)	(14,881,364)	(22,581,410)	152%
ប្រាក់ចំណេញក្នុងគ្រា	151,408,149	127,411,376	23,996,773	19%

សរុបចំណូលលម្អិតក្នុងគ្រា	151,408,149	127,411,376	23,996,773	19%
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	127,411,376	23,996,773	19%
សរុបចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	127,411,376	23,996,773	19%

តាមរយៈការវិភាគរបាយការណ៍លទ្ធផលក្នុងឆ្នាំ២០២០ ធៀបនឹងឆ្នាំគោល២០១៩បង្ហាញលទ្ធផលឱ្យយើងឃើញថា:

- ចំណូលពីការប្រាក់: យើងឃើញថាចំណូលពីការប្រាក់ មានការកើនឡើង L3381,111,753 ស្មើនឹង 30% ដោយសារការផ្តល់ឥណទានរបស់ធនាគារដល់អតិថិជនមានការកើនឡើង ។
- ចំណាយលើការប្រាក់: យើងឃើញថាចំណាយលើការប្រាក់ មានការកើនឡើង USD8,005,050 ស្មើនឹង 16% ដោយសារកំណើនចំណាយការប្រាក់បញ្ញើរបស់អតិថិជន ។
- ចំណូលសុទ្ធពីការប្រាក់: ទោះបីចំណាយលើការប្រាក់កើនឡើង ប៉ុន្តែចំណូលពីការប្រាក់នៅតែកើនឡើងខ្ពស់ជាង ធ្វើឱ្យចំណូលសុទ្ធពីការប្រាក់នៅតែមានកំណើនខ្ពស់ជាង USD73,506,703 ស្មើនឹង 33% ។
- ចំណូលពីកម្រៃជើងសារ យើងឃើញថាចំណូលពីកម្រៃជើងសារ មានការកើនឡើង USD 8,714,510 ស្មើនឹង 28% រួមមានកំណើនចំណូលពីកម្រៃណែនាំ - ថ្ងៃបន្តសេវា ថ្ងៃកិច្ចសន្យា កម្រៃផ្ទេរប្រាក់ កម្រៃសេវាលើគណនីបញ្ញើ កម្រៃសេវាលើឥណទាន និងកម្រៃផ្សេងៗទៀត ។
- ចំណាយលើកម្រៃជើងសារ: យើងឃើញថាចំណាយលើកម្រៃជើងសារមាន ការកើនឡើងដោយមាន USD 2,203,623 ស្មើនឹង 16% រួមមានកំណើនចំណាយកម្រៃជើងសារ ពាក់ព័ន្ធនឹងប្រតិបត្តិការ និងកម្រៃសេវា
- ចំណូលសុទ្ធពីកម្រៃជើងសារ: ទោះបីចំណាយលើកម្រៃជើងសារកើនឡើងប៉ុន្តែចំណូលពីកម្រៃជើងសារនៅតែកើនឡើង ខ្ពស់ជាងធ្វើឱ្យចំណូលសុទ្ធពីកម្រៃជើងសារនៅតែមានកំណើនខ្ពស់ជាងដោយ USD 24,330,202 ស្មើនឹង 37% ។
- ចំណូលប្រតិបត្តិការផ្សេងៗ: យើងឃើញថាចំណូលប្រតិបត្តិការផ្សេងៗមានការកើនឡើងដោយមាន USD 1,680,224 ស្មើនឹង 99% ដោយសារកំណើនចំណូលពីការប្តូរប្រាក់ ។
- ចំណាយបុគ្គលិក: យើងឃើញថាចំណាយបុគ្គលិកមានការកើនឡើងដោយ USD 14,066,772 ស្មើនឹង 24% ដោយសារធនាគារមានបុគ្គលិកបំរើការងារច្រើនជាងមុន ប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែមឱ្យបុគ្គលិកកើនខ្ពស់ជាងមុន ។
- ចំណាយប្រតិបត្តិការ: យើងឃើញថាចំណាយប្រតិបត្តិការមានការកើនឡើង USD 4,609,722 ស្មើនឹង 19% ដោយសារការកំណើនការពង្រីកបន្ថែមសាខាធនាគារម៉ាស៊ីនPOS និងម៉ាស៊ីនស្វ័យធនាគារ
- ចំណាយរំលស់: យើងឃើញថាចំណាយរំលស់មានការកើនឡើង USD 4,905,098 ស្មើនឹង 33% ដោយសារកំណើននៃទ្រព្យសកម្មរយៈពេលវែង ។

- ប្រាក់ចំណេញប្រតិបត្តិការ: យើងឃើញថាប្រាក់ចំណេញប្រតិបត្តិការមាន ការកើនឡើងដោយមាន USD 58,156,222 ស្មើនឹង 40% ដោយសារកំណើននៃចំណូល របស់ធនាគារខ្ពស់ជាងចំណាយ។
- ការខាតបង់សុទ្ធពីពីងទុកលើ: យើងឃើញថាការខាតបង់សុទ្ធពីពីងទុកលើមានការកើនឡើងដោយមាន USD 11,578,039 ស្មើនឹង 546% ដោយសារកំណើនឥណទាននៃការខកខានសង។
- ប្រាក់ចំណេញក្នុងគ្រា: យើងឃើញថាប្រាក់ចំណេញក្នុងគ្រាមានការកើនឡើង USD 23,996,773 ស្មើនឹង 19% ដោយសារកំណើននៃចំណូលរបស់ធនាគារខ្ពស់ជាងចំណាយ។

៣.៣.២.២ ការវិភាគតារាងតុល្យការតាមជួរដេក

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០១០ USD	២០១៩ USD	គំលាត (Variance)	
			USD	%
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	378,101,373	251,750,255	126,351,118	50%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,481,626,701	1,151,654,239	329,972,462	29%
សមតុល្យនៅធនាគារនានា	325,956,497	93,411,689	232,544,808	249%
ឥណទានផ្តល់ដល់អតិថិជន	3,814,599,414	2,758,070,913	1,056,528,501	38%
មូលបត្រវិនិយោគ	7,434,086	33,285,434	(25,851,348)	-78%
ទ្រព្យសម្បត្តិ និងបរិក្ខារ	41,731,890	40,448,758	1,283,132	3%
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	33,719,074	34,537,031	(817,957)	-2%
ទ្រព្យសកម្មអរូបី	8,931,430	7,174,737	1,756,693	24%
ទ្រព្យសកម្មពន្ធពន្យា-សុទ្ធ	5,668,114	2,191,391	3,476,723	159%
ទ្រព្យសកម្មផ្សេងៗ	30,514,392	22,363,972	8,150,420	36%
សរុបទ្រព្យសកម្ម	6,128,282,971	4,394,888,369	1,733,394,602	39%
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	4,871,468,376	3,395,343,449	1,476,124,927	43%
មូលបត្របំណុល	21,282,088	20,939,337	342,751	2%
ប្រាក់កម្ចី	242,004,091	279,856,458	(37,852,367)	-14%
អនុបំណុល	117,023,035	128,000,000	(10,976,965)	-9%
បំណុលពន្ធលើប្រាក់ចំណេញ	36,217,048	12,231,453	23,985,595	196%

បំណុលភតិសន្យា	35,721,902	36,513,407	(791,505)	2%
បំណុលផ្សេងៗ	36,778,120	25,624,103	11,154,017	44%
សរុបបំណុល	5,360,494,660	3,898,508,207	1,461,986,453	38%
មូលធន				
ដើមទុន	335,000,000	215,000,000	120,000,000	56%
ទុនបម្រុងតាមបទបញ្ញត្តិ	42,141,887	33,661,778	8,480,109	25%
ប្រាក់ចំណេញរក្សា ទុក	390,646,424	247,718,384	142,928,040	58%
សរុបមូលធន	767,788,311	496,380,162	271,408,149	55%
សរុបបំណុល និងមូលធន	6,128,282,971	4,394,888,369	1,733,394,602	39%

តាមរយៈការវិភាគតារាងតុល្យការខាងលើ បង្ហាញលទ្ធផលឱ្យយើងឃើញថាៈ

- សាច់ប្រាក់ក្នុងដៃ យើងឃើញថាសាច់ប្រាក់ក្នុងដៃមានការកើនឡើង USD126,351,118 ស្មើនឹង 50% ដោយសារប្រាក់បញ្ញើរបស់អតិថិជន និងសាច់ប្រាក់ក្នុងឃ្លាំងមានការកើនឡើង។
- ឥណទានផ្តល់ដល់អតិថិជនៈ យើងឃើញថាឥណទានដែលបានផ្តល់ដល់អតិថិជន មានការកើនឡើង L501,056,528,501 ដោយសារធនាគារផ្តល់ឥណទានដល់អតិថិជនបានច្រើនជាងមុន។
- ទ្រព្យសម្បត្តិ និងបរិក្ខារៈ យើងឃើញថាទ្រព្យសម្បត្តិ និងបរិក្ខារ មានការកើនឡើងដោយសារ ធនាគារបានទិញចូលនូវអចលនទ្រព្យបន្ថែមទៀតក្នុងឆ្នាំ។
- ប្រាក់បញ្ញើរបស់អតិថិជនៈ យើងឃើញថាប្រាក់បញ្ញើរបស់អតិថិជនមានការកើនឡើងដល់ទៅ USD 1,476,124,927 ស្មើនឹង43% ដោយសារកំណើនអតិថិជននិងប្រាក់បញ្ញើ ពី 829,000នាក់ ដល់ 1,382,000នាក់ ។

៣.៣.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

វិធីសាស្ត្រនៃការវិភាគគណនាតាមរូបមន្តខាងក្រោមៈ

$$\text{ការប្រែប្រួលជាភាគរយ} = 100\% \times \frac{\text{ទឹកប្រាក់ត្រូវធ្វើការវិភាគ}}{\text{ទឹកប្រាក់នៃឆ្នាំគោល}}$$

៣.៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ

ឈ្មោះធនាគារ				
ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ				
ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និង ឆ្នាំ២០១៩				
	២០១០		២០១៩	
	USD	%	USD	%
ចំណូលពីការប្រាក់	354,791,877	89%	273,280,124	89%
ចំណាយលើការប្រាក់	(58,991,424)	-15%	(50,986,374)	-17%
ចំណូលសុទ្ធពីការប្រាក់	295,800,453	74%	222,293,750	72%

ចំណូលពីកម្រៃជើងសារ	40,439,052	10%	31,684,542	10%
ចំណាយលើកម្រៃជើងសារ	(16,108,850)	-4%	(13,905,227)	-5%
ចំណូលសុទ្ធពីកម្រៃជើងសារ	24,330,202	6%	17,779,315	6%
ប្រតិបត្តិការផ្សេងៗ	3,383,117	1%	1,702,893	1%
ចំណាយបុគ្គលិក	(71,914,067)	-18%	(57,847,295)	-19%
ចំណាយប្រតិបត្តិការ	(29,411,234)	-7%	(24,801,512)	-8%
ចំណាយរំលស់	(19,619,284)	-5%	(14,714,186)	-5%
ប្រាក់ចំណេញប្រតិបត្តិការ	202,569,187	51%	144,412,965	47%
ការខាតបង់សុទ្ធពីទុកលើទ្រព្យសកម្ម ហិរញ្ញវត្ថុ	(13,698,264)	-3%	(2,120,225)	-1%
ប្រាក់ចំណេញមុនពន្ធ	188,870,923	47%	142,292,740	46%
ពន្ធលើប្រាក់ចំណេញ	(37,462,774)	-9%	(14,881,364)	- 5%
ប្រាក់ចំណេញក្នុងគ្រា	151,408,149	38%	127,411,376	42%
សរុបចំណូលលម្អិតក្នុងគ្រា	151,408,149	38%	127,411,376	42%
ប្រាក់ចំណេញផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	38%	127,411,376	42%
សរុបចំណូលលម្អិតផ្ទាល់របស់ម្ចាស់ហ៊ុន	151,408,149	38%	127,411,376	42%

តាមរយៈការវិភាគរបាយការណ៍លទ្ធផលក្នុងឆ្នាំ២០២០ បង្ហាញលទ្ធផលឱ្យយើងឃើញថា:

- ចំណូលពីការប្រាក់: យើងឃើញថាចំណូលពីការប្រាក់ជាភាគរយក្នុងឆ្នាំ២០២០ មាន 89% ដូចគ្នានិងឆ្នាំ២០១៩ ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណូលពីការប្រាក់ទាំង ២ ឆ្នាំនេះគឺមិន មាន អ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ចំណាយលើការប្រាក់: យើងឃើញថាចំណាយលើការប្រាក់ជាភាគរយក្នុងឆ្នាំ២០២០ មាន 15% និង ឆ្នាំ២០១៩ មាន 17% ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណាយលើការប្រាក់ក្នុងឆ្នាំ ២០២០ មានការថយចុះ ដោយសារចំណាយលើការប្រាក់ក្នុងឆ្នាំមានការថយចុះ។
- ចំណូលពីការប្រាក់សុទ្ធ: យើងឃើញថាចំណូលពីការប្រាក់សុទ្ធជាភាគរយក្នុងឆ្នាំ២០២០ មាន 74% និងឆ្នាំ២០១៩ មាន 72% ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណូលពីការប្រាក់សុទ្ធ ក្នុងឆ្នាំ ២០២០ មានការកើនឡើងដោយសារចំណូលពីការប្រាក់មានការកើនឡើង។
- ចំណូលពីកម្រៃជើងសារ: យើងឃើញថាចំណូលពីកម្រៃជើងសារជាភាគរយក្នុងឆ្នាំ២០២០ មាន 10% ដូចគ្នានិងឆ្នាំ២០១៩ ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណូលពីកម្រៃជើងសារទាំង២ ឆ្នាំនេះ គឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ចំណាយលើកម្រៃជើងសារ: យើងឃើញថាចំណាយលើកម្រៃជើងសារជាភាគរយក្នុងឆ្នាំ២០២០ មាន 4% និងឆ្នាំ២០១៩ មាន 5% ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណាយលើកម្រៃជើង សារក្នុងឆ្នាំ២០២០ មានការថយចុះ ដោយសារចំណាយលើកម្រៃជើងសារក្នុងឆ្នាំមានការថយចុះ។

- ចំណូលប្រតិបត្តិការផ្សេងៗ យើងឃើញថាចំណូលប្រតិបត្តិការផ្សេងៗជាភាគរយក្នុងឆ្នាំ២០២០ មាន 1% ដូចគ្នានឹងឆ្នាំ២០១៩ ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណូលប្រតិបត្តិការផ្សេងៗ ទាំងពីរឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ចំណាយបុគ្គលិក: យើងឃើញថាចំណាយបុគ្គលិកជាភាគរយក្នុងឆ្នាំ២០២០ មាន 18% និងឆ្នាំ ២០១៩ មាន 19% ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណាយបុគ្គលិកក្នុងឆ្នាំ២០២០ មាន ការថយចុះ ដោយសារចំណាយបុគ្គលិកក្នុងឆ្នាំមានការថយចុះ។
- ចំណាយប្រតិបត្តិការ: យើងឃើញថាចំណាយប្រតិបត្តិការជាភាគរយក្នុងឆ្នាំ២០២០ មាន 7% និង ឆ្នាំ២០១៩ មាន 8% ធៀបនឹងចំណូលសរុប 100%។ ភាគរយចំណាយប្រតិបត្តិការក្នុងឆ្នាំ២០២០ មានការថយចុះ ដោយសារចំណាយប្រតិបត្តិការក្នុងឆ្នាំមានការថយចុះ។
- ប្រាក់ចំណេញក្នុងគ្រា: យើងឃើញថាប្រាក់ចំណេញក្នុងគ្រាជាភាគរយក្នុងឆ្នាំ២០២០ មាន 38% និងឆ្នាំ២០១៩ មាន 42% ធៀបនឹងចំណូលសរុប 100%។ ភាគរយប្រាក់ចំណេញក្នុងគ្រាក្នុងឆ្នាំ ២០២០ មានការថយចុះ តែទំហំទឹកប្រាក់មានការកើនឡើង ដោយសារចំណាយលើការប្រាក់កម្រៃ ជើងសារ និងចំណាយផ្សេងៗ ពិតមែនតែមានភាគរយថយចុះ តែទំហំទឹកប្រាក់មានការកើនឡើង។

៣.៣.៣.២ ការវិភាគតារាងតុល្យការតាមជួរឈរ

ឈ្មោះធនាគារ				
ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ				
ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ឆ្នាំ២០១៩				
ឈ្មោះគណនី	២០២០		២០១៩	
	USD	%	USD	%
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	378,101,373	6%	251,750,255	6%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,481,626,701	24%	1,151,654,239	26%
សមតុល្យនៅធនាគារនានា	325,956,497	5%	93,411,689	2%
ឥណទានផ្តល់ដល់អតិថិជន	3,814,599,414	62%	2,758,070,913	63%
មូលបត្រវិនិយោគ	7,434,086	0%	33,285,434	1%
ទ្រព្យសម្បត្តិ និងបរិក្ខារ	41,731,890	1%	40,448,758	1%
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	33,719,074	1%	34,537,031	1%
ទ្រព្យសកម្មអរូបី	8,931,430	0%	7,174,737	0%
ទ្រព្យសកម្មពន្ធពន្យ-សុទ្ធ	5,668,114	0%	2,191,391	0%
ទ្រព្យសកម្មផ្សេងៗ	30,514,392	0%	22,363,972	1%
សរុបទ្រព្យសកម្ម	6,128,282,971	100%		100%
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	4,871,468,376	79%	3,395,343,449	77%

មូលបត្របំណុល	21,282,088	0%	20,939,337	0%
ប្រាក់កម្ចី	242,004,091	4%	279,856,458	6%
អនុបំណុល	117,023,035	2%	128,000,000	3%
បំណុលពន្ធលើប្រាក់ចំណេញ	36,217,048	1%	12,231,453	0%
បំណុលភតិសន្យា	35,721,902	1%	36,513,407	1%
បំណុលផ្សេងៗ	36,778,120	1%	25,624,103	1%
សរុបបំណុល	5,360,494,660	87%	3,898,508,207	89%
មូលធន				
ដើមទុន	335,000,000	5%	215,000,000	5%
ទុនបម្រុងតាមបទបញ្ញត្តិ	42,141,887	1%	33,661,778	1%
ប្រាក់ចំណេញរក្សា ទុក	390,646,424	6%	247,718,384	6%
សរុបមូលធន	767,788,311	13%	496,380,162	11%
សរុបបំណុល និងមូលធន	6,128,282,971	100%	4,394,888,369	100%

តាមរយៈការវិភាគតារាងតុល្យការខាងលើ បង្ហាញលទ្ធផលឱ្យយើងឃើញថា:

- សាច់ប្រាក់ក្នុងដៃ យើងឃើញថាសាច់ប្រាក់ក្នុងដៃជាភាគរយក្នុងឆ្នាំ២០២០ មាន 6% ដូចគ្នានិងឆ្នាំ ២០១៩ ធៀបនឹងទ្រព្យសកម្មសរុប 100%។ ភាគរយសាច់ប្រាក់ក្នុងដៃទាំង ២ ឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ឥណទានផ្តល់ដល់អតិថិជន: យើងឃើញថាឥណទានផ្តល់ដល់អតិថិជនក្នុងឆ្នាំ២០២០ មាន62% និងឆ្នាំ២០១៩ មាន 63% ធៀបនឹងទ្រព្យសកម្មសរុប 100%។ ភាគរយឥណទានផ្តល់ដល់អតិថិជន ទាំង២ឆ្នាំគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ទ្រព្យសម្បត្តិ និងបរិក្ខារ: យើងឃើញថាទ្រព្យសម្បត្តិ និងបរិក្ខារជាភាគរយក្នុងឆ្នាំ២០២០ មាន 1% ដូចគ្នានិងឆ្នាំ២០១៩ ធៀបនឹងទ្រព្យសកម្មសរុប 100%។ ភាគរយទ្រព្យសម្បត្តិ និងបរិក្ខារទាំង២ឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ប្រាក់បញ្ញើរបស់អតិថិជន: យើងឃើញថាប្រាក់បញ្ញើរបស់អតិថិជនក្នុងឆ្នាំ២០២០ មាន 79% និង ឆ្នាំ២០១៩ មាន77% ធៀបនឹងបំណុលនិងមូលធនសរុប 100% ។ ភាគរយប្រាក់បញ្ញើរបស់អតិថិជន ទាំង២ឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។

៣.៣.៤ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត

៣.៣.៤.១ ការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

- អនុបាតចរន្ត (Current Ratio)

$$\text{អនុបាតចរន្ត} = \frac{\text{ទ្រព្យសកម្មរយៈពេលខ្លី (Current Assets)}}{\text{បំណុលរយៈពេលខ្លី (Current Liabilities)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
សាច់ប្រាក់ក្នុងដៃ	378,101,373	251,750,255
ឥណទានផ្តល់ដល់អតិថិជន	3,814,599,414	2,758,070,913
ទ្រព្យសកម្មផ្សេងៗ	30,514,392	22,363,972
សរុបទ្រព្យសកម្មរយៈពេលខ្លី	4,223,215,179	3,032,185,140
បំណុលរយៈពេលខ្លី	4,908,246,496	3,420,967,552
អនុបាតចរន្ត	86%	89%

- យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:
- អនុបាតចរន្តក្នុងឆ្នាំ២០២០ មាន 86% និងឆ្នាំ២០១៩ មាន 89% មានន័យថាក្នុងឆ្នាំទាំង ២ នេះ តាមរយៈទ្រព្យសកម្មរយៈពេលខ្លី ធនាគារមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបម្លែងទ្រព្យសកម្មរយៈពេល ខ្លីទៅទូទាត់សងបំណុលរយៈពេលខ្លីបាន ១០០% នៅឡើយទេ។
- អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប (Cash to Deposits Ratio)

$$\text{អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ} = \frac{\text{សាច់ប្រាក់ (Cash)}}{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
សាច់ប្រាក់ក្នុងដៃ	378,101,373	251,750,255
ប្រាក់បញ្ញើសរុប	4,871,468,376	3,395,343,449
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	8%	7%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតសាច់ប្រាក់ក្នុងដៃធៀបនឹងប្រាក់បញ្ញើក្នុងឆ្នាំ២០២០ មាន 8% និងឆ្នាំ២០១៩ មាន 7% មានន័យថា ក្នុងប្រាក់បញ្ញើសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពសងទៅអតិថិជនវិញចំនួន ៨ ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៧ដុល្លារ ក្នុងឆ្នាំ២០១៩

៣.៣.៤.២ ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ

- អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ (Net Interest Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ} = \frac{\text{ចំណូលការប្រាក់សុទ្ធ (Net Interest Income)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ចំណូលការប្រាក់សុទ្ធ	354,791,877	273,280,124
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ	6%	6%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

- អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធក្នុងឆ្នាំ២០២០ មាន 6% ដូចគ្នានឹងឆ្នាំ២០១៩ ដែរមាន ន័យ ថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការ ប្រាក់ ន័យ សុទ្ធចំនួន ៦ដុល្លារ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០១៩
- អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ (Net Non-Interest Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ} = \frac{\text{ចំណូលរៀនមែនការប្រាក់សុទ្ធ}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ចំណូលពីកម្រៃជើងសារ	40,439,052	31,684,542
ចំណូលប្រតិបត្តិការផ្សេងៗ	3,383,117	1,702,893
ចំណាយលើកម្រៃជើងសារ	(16,108,850)	(13,905,227)
ចំណាយបុគ្គលិក	(71,914,067)	(57,847,295)
ចំណាយប្រតិបត្តិការ	(29,411,234)	(24,801,512)
ចំណាយរំលស់	(19,619,284)	(14,714,186)
ចំណូលមិនមែនការប្រាក់សុទ្ធ	(93,231,266)	(77,880,785)
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	(2%)	(2%)

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធក្នុងឆ្នាំ២០២០ មាន(2%) ដូចគ្នានឹងឆ្នាំ២០១៩ ដែរមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធចំនួន ២ដុល្លារ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០១៩

- អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម (Return on Assets Ratio)

$$\text{អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម} = \frac{\text{ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ប្រាក់ចំណេញសុទ្ធ	151,408,149	127,411,376
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	2%	3%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្មក្នុងឆ្នាំ២០២០មាន ២%និងឆ្នាំ២០១៩ មាន៣% មានន័យថា ក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែង រកប្រាក់ចំណេញលើទ្រព្យ សកម្ម ចំនួន ២ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៣ដុល្លារ ក្នុងឆ្នាំ២០១៩

- អនុបាតប្រាក់ចំណេញសុទ្ធ (Net Profit Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ប្រាក់ចំណូលសរុប (Total Revenues)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ប្រាក់ចំណេញសុទ្ធ	151,408,149	127,411,376
ចំណូលពីការប្រាក់	354,791,877	273,280,124
ចំណូលពីកម្រៃជើងសារ	40,439,052	31,684,542
ចំណូលប្រតិបត្តិការផ្សេងៗ	3,383,117	1,702,893
ប្រាក់ចំណូលសរុប	398,614,046	306,667,559
អនុបាតប្រាក់ចំណេញសុទ្ធ	38%	42%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ២០២០ មាន 38% និងឆ្នាំ២០១៩ មាន 42% មានន័យថា ក្នុង ចំណូលសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញសុទ្ធចំនួន ៣៨ដុល្លារ ក្នុង ឆ្នាំ២០២០ និងចំនួន ៤២ដុល្លារ ក្នុងឆ្នាំ២០១៩

- អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី (Interest Income to Loan Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ប្រាក់កម្ចី (Loan)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ចំណូលពីការប្រាក់	354,791,877	273,280,124
ឥណទានផ្តល់ដល់អតិថិជន	3,814,599,414	2,758,070,913
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9 %	10%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២០ មាន 9% និងឆ្នាំ២០១៩ មាន 10% មាន

ន័យថា ក្នុងឥណទានផ្តល់ដល់អតិថិជនសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរក ចំណូលពីការប្រាក់ចំនួន ៩ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ១០ដុល្លារ ក្នុងឆ្នាំ២០១៩

- អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest Expense Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ចំណាយការប្រាក់ (Interest Expense)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ចំណូលពីការប្រាក់	354,791,877	273,280,124
ចំណាយលើការប្រាក់	58,991,424	50,986,374
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	601%	536%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ក្នុងឆ្នាំ២០២០ មាន 601% និងឆ្នាំ២០១៩ មាន 536% មានន័យថា ក្នុងចំណាយលើការប្រាក់សរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកចំណូលពីការប្រាក់ចំនួន ៦០១ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៥៣៦ដុល្លារ ក្នុងឆ្នាំ២០១៩

៣.៣.៤.៣ ការវិភាគអនុបាតបង្វិលទ្រព្យសកម្មសរុប

- អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Assets Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ប្រាក់ចំណូលសរុប	398,614,046	306,667,559
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	7%	7%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបក្នុងឆ្នាំ២០២០ មាន 7% ដូចគ្នានឹងឆ្នាំ២០១៩ ដែរ មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលសរុបចំនួន ៧ដុល្លារ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០១៩

អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត (Fixed Assets turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត} = \frac{\text{ប្រាក់ចំណូលសរុប}}{\text{ទ្រព្យសកម្មអចល័ត}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ប្រាក់ចំណូលសរុប	398,614,046	306,667,559
ទ្រព្យសកម្មអចល័ត	41,731,890 955%	40,448,758
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត		758%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័តក្នុងឆ្នាំ២០២០ មាន 955% និងឆ្នាំ២០១៩ មាន 758% មានន័យថាក្នុងទ្រព្យសកម្មអចល័តសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលសរុបចំនួន ៩៥៥ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៧៥៨ដុល្លារ ឆ្នាំ២០១៩

៣.៣.៤.៤ ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល

- អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប (Debt to Total Assets Ratio)

$$\text{អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{បំណុលសរុប (Total Liabilities)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
បំណុលសរុប	5,360,494,660	3,898,508,207
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	87%	89%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុបក្នុងឆ្នាំ២០២០ មាន 87% និងឆ្នាំ២០១៩ មាន 89% មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពទូទាត់បំណុលសរុបចំនួន ៨៧ ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៨៩ដុល្លារ ឆ្នាំ២០១៩

- អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប (Loan to Total Deposits Ratio)

$$\text{អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប} = \frac{\text{ឥណទានសរុប (Total Loans)}}{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ឥណទានសរុប	3,814,599,414	2,758,070,913
ប្រាក់បញ្ញើសរុប	4,871,468,376	3,395,343,449
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	78%	81%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុបក្នុងឆ្នាំ២០២០ មាន 78% និងឆ្នាំ២០១៩ មាន 81% មានន័យថាក្នុងប្រាក់បញ្ញើសរុបចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពអាចរកឥណទានសរុបចំនួន ៧៨ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៨១ដុល្លារ ឆ្នាំ២០១៩។ អនុបាតក្នុងឆ្នាំទាំង ២ នេះ បើខ្ពស់ពេក

នោះធនាគារនឹងគ្មានលទ្ធភាពសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការសាច់ប្រាក់ដែលមិនបានប្រាងទុកប៉ុន្តែអនុបាតទាបពេកនោះមានន័យថាធនាគារមិនទាន់មានលទ្ធភាពបញ្ចេញឥណទានឱ្យអស់ លទ្ធភាព។ តាមលទ្ធផលខាងលើមានន័យថាធនាគារបានបញ្ចេញឥណទានអស់ពីលទ្ធភាពរបស់ខ្លួន។

- អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម (Deposit to Total Assets Ratio)

$$\text{អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
ប្រាក់បញ្ញើសរុប	4,871,468,376	3,395,343,449
ទ្រព្យសកម្មសរុប	6,128,282,971	4,394,888,369
អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មសរុប	79%	77%

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មសរុបក្នុងឆ្នាំ២០២០ មាន 79% និងឆ្នាំ២០១៩ មាន 77% មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពអាចរកប្រាក់បញ្ញើសរុបចំនួន ៧៩ដុល្លារ ក្នុងឆ្នាំ២០២០ និងចំនួន ៧៧ដុល្លារ ឆ្នាំ២០១៩។ តាមលទ្ធផលខាងលើមានន័យថាធនាគារពិតមានសក្តានុពលនិងភាពជឿជាក់ពីសំណាក់អតិថិជនគ្រប់កម្រិតដែលបានយកប្រាក់បញ្ញើមកផ្ញើនៅធនាគារ

- អនុបាតសំវិធានធនធៀបនឹងឥណទាន (Provision to Loan Ratio)

$$\text{អនុបាតសំវិធានធនធៀបនឹងឥណទាន} = \frac{\text{សំវិធានធនឥណទានបាត់បង់}}{\text{ឥណទានសរុប (Total Loans)}}$$

ឈ្មោះគណនី	2020 (USD)	2019 (USD)
សំវិធានធនឥណទានបាត់បង់	(13,698,264)	(2,120,225)
ឥណទានសរុប	3,814,599,414	2,758,070,913
អនុបាតសំវិធានធនធៀបនឹងឥណទាន	(0.36%)	(0.08%)

យោងតាមតារាងខាងលើ បង្ហាញឱ្យយើងឃើញថា:

- អនុបាតសំវិធានធនធៀបនឹងឥណទានក្នុងឆ្នាំ២០២០ មាន -0.36% និងឆ្នាំ២០១៩ មាន -0.08% មានន័យថាក្នុងឆ្នាំ២០២០ មានការកើនឡើង នូវសំវិធានធនឥណទានបាត់បង់ និងធនាគារអាចស្វែងរកចំណូលពីឥណទានបាត់បង់បានតិចតួចប៉ុណ្ណោះ។ អនុបាតឆ្នាំ២០១៩មានលក្ខណៈល្អប្រសើរជាងក្នុងឆ្នាំ២០២០។

តារាងសង្ខេបលើការវិភាគអនុបាតលើរបាយការណ៍ហិរញ្ញវត្ថុធនាគារមានដូចខាងក្រោម:

ឈ្មោះអនុបាត	2020	2019
អនុបាតចរន្ត	86%	89%
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	8%	7%

អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ	6%	6%
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	-2%	-2%
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	2%	3%
អនុបាតប្រាក់ចំណេញសុទ្ធ	38%	42%
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9%	10%
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	601%	536%
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	7%	7%
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត	955%	758%
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	87%	89%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	78%	81%
អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម	79%	77%
អនុបាតសំវិធានធនធៀបនឹងឥណទាន	-0.36%	-0.08%

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

តាមរយៈការសិក្សាស្រាវជ្រាវ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ក្នុងឆ្នាំ ២០២០ ធៀបនឹងឆ្នាំគោល២០១៩ រួចមកបានបង្ហាញនូវចំណុចខ្លាំង និងខ្សោយមួយចំនួនរបស់ធនាគារដូច ជា៖

៤.១ ការវិភាគលើចំណុចខ្លាំង

- ការកើនឡើងខ្លាំងនូវទ្រព្យសកម្មសរុប ប្រាក់បញ្ញើរបស់អតិថិជន ឥណទានផ្តល់ដល់អតិថិជន និង សំឡេងភាគទុនិក បង្ហាញពីការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រធុរកិច្ចរបស់ធនាគារ ការ ផ្តោតលើសេវាហិរញ្ញវត្ថុឌីជីថល និងកម្ចីប្រកបដោយផលិតភាពដល់អាជីវកម្មមីក្រូ និងសហគ្រាស ធុនតូច និងមធ្យមនៅក្នុងវិស័យសេដ្ឋកិច្ចពិត ។
- ការកើនឡើងខ្លាំងនូវប្រាក់ចំណេញ និងចំនួនអតិថិជនប្រើប្រាស់សេវាកម្មធនាគារ បង្ហាញថា ធនាគារបានដើរលើផ្លូវត្រូវ ដែលជួយទ្រទ្រង់ដល់កំណើនប្រកបដោយចីរភាព ។
- ធនាគារបានបង្ហាញពីសមត្ថភាពចាត់ចែង និងទាញយកប្រយោជន៍ជាអតិបរមាក្នុងការប្រើប្រាស់ ទ្រព្យសកម្មអចល័តរបស់ខ្លួនក្នុងការស្វែងរកប្រាក់ចំណូលឱ្យសាជីវកម្មខ្លួន តាមរយៈអនុបាតនៃការ បង្វិលទ្រព្យសកម្មអចល័ត ស្មើនឹង 955% មានន័យថាក្នុងទ្រព្យសកម្មអចល័ត ១០០ដុល្លារ ធនាគារ មានលទ្ធភាពស្វែងរកចំណូលបាន ៩៥៥ដុល្លារ ។
- ធនាគារបានចាត់ចែង និងប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងអស់ពី លទ្ធភាព តាមរយៈអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុបស្មើនឹង 78% និងអនុបាតចំណូល ការ ប្រាក់ធៀបនឹងចំណាយការប្រាក់ ស្មើនឹង 601% ។

៤.២ ការវិភាគលើចំណុចខ្សោយ

- ផ្អែកតាមអនុបាតចរន្ត 86% ធនាគារមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្លែងទ្រព្យសកម្មរយៈ ពេលខ្លីដើម្បីទូទាត់បំណុលរយៈពេលខ្លីបាន 100% នៅឡើយទេ ។
- ការកើនឡើងនូវសំវិធានធនឥណទានបាត់បង់ និងការធ្លាក់ចុះនូវលទ្ធភាពដែលធនាគារអាចស្វែងរក ចំណូលពីឥណទានបាត់បង់ តាមរយៈអនុបាតសំវិធានធនធៀបនឹងឥណទាន កើនឡើងពី -0.08% ទៅ -0.36% ។ បង្ហាញថាការចាត់វិធានការនានា របស់ធនាគារដើម្បីធ្វើឱ្យមានភាពប្រសើរ ឡើងនូវ សំវិធានធនឥណទានបាត់បង់ និងលទ្ធភាពទាញត្រឡប់វិញនូវឥណទានបាត់បង់ មិនទាន់ មានប្រសិទ្ធ ភាព និងស្ថានភាពកាន់តែអាក្រក់ជាងគ្រាមុន។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

យោងតាមការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ផ្សារក្លាបជាមួយនឹងការរំលឹកទ្រឹស្តី និងរបាយការណ៍ប្រចាំឆ្នាំ២០២០ របស់ធនាគារ បានឆ្លុះបញ្ចាំងជាវិជ្ជមានអំពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារតាមរយៈការកើនឡើងនូវទ្រព្យសកម្មផលបត្រ ប្រាក់បញ្ញើ ផលបត្រឥណទាន ប្រាក់ចំណេញសុទ្ធ សមធនភាគទុនិក និងចំនួនអតិថិជនប្រើប្រាស់សេវាកម្ម ធនាគារ ធនាគារក៏បានបង្ហាញពីសមត្ថភាពបាត់ចែងប្រកបដោយប្រសិទ្ធភាពនូវទ្រព្យសកម្មអចល័តក្នុង ការស្វែងរកប្រាក់ចំណូលឱ្យសាជីវកម្ម និងការប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជនក្នុងការផ្តល់ឥណទាន ត្រឡប់ទៅវិញ។

ទន្ទឹមនឹងនេះធនាគារមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងបន្ថែមទ្រព្យសកម្មរយៈពេលខ្លី ដើម្បី ទូទាត់បំណុលរយៈពេលខ្លីបាន១០០%នៅឡើយទេ។ ការកើនឡើងនូវសំវិធានធន ឥណទានបាត់បង់ និងលទ្ធភាពទារត្រឡប់វិញនូវឥណទានបាត់បង់ពីអតិថិជនបានតិចតួច២,១លានដុល្លារអាមេរិក ដល់ ១៣,៧លានដុល្លារអាមេរិក បង្ហាញថា ការខិតខំរបស់ធនាគារក្នុងការដោះស្រាយបំណុលសង្ស័យ និង បំណុលអាក្រក់ មិនទាន់ទទួលបានលទ្ធផលល្អប្រសើរឆ្លើយតបទៅនឹងកំណើនអវិជ្ជមាននេះនៅឡើយទេ។

៥.២ ការផ្តល់អនុសាសន៍

បន្ទាប់ពីបានបញ្ចប់ការសិក្សាស្រាវជ្រាវ និងវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារ រួចមក យើងមើលឃើញថា ធនាគារនឹងបន្តទទួលបានកម្លាំងចលករ និងចាប់យកឱកាសទីផ្សារនានាបន្ថែមទៀត។ យ៉ាងណាមិញ ដើម្បីរក្សាកំណើន និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនេះ ធនាគារត្រូវផ្តោតការយកចិត្តទុកដាក់ និងចាត់វិធានការឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាទៅលើចំណុចខ្វះខាតមួយចំនួនដូចខាងក្រោម៖

- ធនាគារត្រូវបង្កើនទ្រព្យសកម្មរយៈពេលខ្លី ឱ្យបានយ៉ាងហោចណាស់ 100% ដើម្បីឱ្យធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលរយៈខ្លី 100% ដូចគ្នា ។
- ធនាគារត្រូវរៀបចំ និងគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីការពារហានិភ័យដែលអាចកើតឡើងដោយសារអតិថិជនសម្រុកដកប្រាក់បញ្ញើក្នុងពេលតែមួយយកទៅប្រើប្រាស់ ។
- ធនាគារត្រូវចាត់វិធានការដែលមានមូលដ្ឋានសមរម្យនានាបន្ថែមទៀត ដើម្បីជំរុញឱ្យការដោះស្រាយបំណុលលើឥណទានសង្ស័យ ឥណទានអាក្រក់ បានលឿន និងទំហំធំ ដើម្បីឈានទៅកាត់បន្ថយកំណើនអវិជ្ជមានជាអតិបរមា ។

ឯកសារយោង

១. ឯកសារដែលពាក់ព័ន្ធនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុក្នុងបណ្ណាល័យនៃវិទ្យាស្ថាន វ៉ាន់ដា
២. គេហទំព័រនិយ័តករគណនេយ្យ និងសវនកម្ម <https://www.acar.gov.kh>
៣. គេហទំព័រធនាគារជាតិនៃកម្ពុជា <https://www.nbc.org.kh>
៤. គេហទំព័រធនាគារ ABA <https://www.ababank.com>
៥. គេហទំព័រ <https://khemsarith.wordpress.com>
៦. គេហទំព័រ <https://www.nbc.org.kh>
៧. Home | ABA Bank Cambodia
៨. ABA Bank is your best bank in Cambodia backed by National Bank of Canada

ឧបសម្ព័ន្ធ

CORPORATE INFORMATION

Bank	Advanced Bank of Asia Limited	
Registration No.	00010593	
Registered office	No. 141, 146, 148, and 148 ABCD Preah Sihanouk Blvd., and No. 15 and 153 ABC, Street 278, and No. 171, Street Preah Trasak Paem, Phum 4, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh, Kingdom of Cambodia	
Shareholders	National Bank of Canada Natcan Trust Company	
Board of Directors	Mr. Yves Jacquot Mr. Dominic Jacques Mr. Madi Akmambet Mr. Christian St-Arnaud Mr. Martin Ouellet Mr. Paolo Pizzuto Mr. Etienne Chenevier Mr. Henri Calvet Mr. Guy Quaden	Chairman Director Executive Director Director Director Director Independent Director Independent Director Independent Director
Key managements	Mr. Askhat Azhikhanov Mr. Madi Akmambet Mr. Lee Young Ho Mr. Babu Ram Gyawali Mr. Bibhu Pandey Mr. Rasulov Zokhir Mr. Galymzhan Temirov Mr. Sanzhar Abdullayev Mr. Zhiger Atchabarov Mr. Torsten Kleine Buening Mr. Igor Zimarev Mr. Mey Polin	Chief Executive Officer Executive Director Deputy Chief Executive Officer Chief Financial Officer Chief Credit Officer Chief Digital Officer Chief Information Officer Chief Card and E-Payment Officer Chief International Operations Officer Chief Risk Officer and Compliance Advisor to CEO Chief Marketing Officer and Corporate Secretary Chief Business Development Officer
Auditors	Deloitte (Cambodia) Co., Ltd.	

ADVANCED BANK OF ASIA LIMITED

**STATEMENT OF FINANCIAL POSITION
AS AT 31 DECEMBER 2020**

		31 December 2020		31 December 2019	
	Note	US\$	KHR'000	US\$	KHR'000
ASSETS					
Cash on hand	4	378,101,373	1,529,420,054	251,750,205	1,025,882,085
Balances with the NBC	5	1,481,626,701	5,993,180,006	1,151,654,239	4,692,991,024
Balances with other banks	6	325,956,497	1,318,494,030	93,411,689	380,652,633
Loans to customers	7	3,814,599,414	15,430,054,630	2,758,070,913	11,239,138,970
Investment securities	8	7,434,086	30,070,878	33,285,434	135,638,144
Property and equipment	9	41,731,890	168,805,495	40,448,758	164,828,689
Right-of-use assets	10	33,719,074	136,393,654	34,537,031	140,738,401
Intangible assets	11	8,931,430	36,127,634	7,174,737	29,237,053
Deferred tax assets, net	12(b)	5,668,114	22,927,521	2,191,391	8,929,918
Other assets	13	30,514,392	123,430,716	22,363,972	91,133,185
TOTAL ASSETS		6,128,282,971	24,788,904,618	4,394,888,369	17,909,170,102
LIABILITIES					
Deposits from customers	14	4,871,468,376	19,705,089,581	3,395,343,449	13,836,024,555
Debt securities in issue	15	21,282,088	86,086,046	20,939,337	85,327,798
Borrowings	16	242,004,091	978,906,548	279,856,458	1,140,415,066
Subordinated debts	17	117,023,035	473,358,177	128,000,000	521,600,000
Current tax liabilities	12(a)	36,217,048	146,497,959	12,231,453	49,843,171
Lease liabilities	18	35,721,902	144,495,094	36,513,407	148,792,134
Other liabilities	19	36,778,120	148,767,495	25,624,103	104,418,220
TOTAL LIABILITIES		5,360,494,660	21,683,200,900	3,898,508,207	15,886,420,944
EQUITY					
Share capital	20	335,000,000	1,355,075,000	215,000,000	876,125,000
Regulatory reserves	21	42,141,887	170,463,933	33,661,778	137,171,744
Retained earnings		390,646,424	1,592,441,398	247,718,384	999,343,312
Currency translation differences		-	(12,276,613)	-	10,109,102
TOTAL EQUITY		767,788,311	3,105,703,718	496,380,162	2,022,749,158
TOTAL LIABILITIES AND EQUITY		6,128,282,971	24,788,904,618	4,394,888,369	17,909,170,102

ADVANCED BANK OF ASIA LIMITED

**STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME
FOR THE YEAR ENDED 31 DECEMBER 2020**

	Note	Year ended 31 December 2020		Year ended 31 December 2019	
		US\$	KHR'000	US\$	KHR'000
Interest income	22	354,791,877	1,446,486,483	273,280,124	1,108,150,902
Interest expense	22	(58,991,424)	(240,508,036)	(50,986,374)	(206,749,747)
Net interest income		295,800,453	1,205,978,447	222,293,750	901,401,155
Fee and commission income	23	40,439,052	164,870,015	31,684,542	128,480,818
Fee and commission expense	23	(16,108,850)	(65,675,781)	(13,905,227)	(56,385,695)
Net fee and commission income		24,330,202	99,194,234	17,779,315	72,095,123
Other operating income	24	3,383,117	13,792,968	1,702,893	6,905,231
Personnel expenses	25	(71,914,067)	(293,193,651)	(57,847,295)	(234,570,781)
Operating expenses	26	(29,411,234)	(119,909,601)	(24,801,512)	(100,570,131)
Depreciation and amortisation	27	(19,619,284)	(79,987,821)	(14,714,186)	(59,666,024)
Operating profit		202,569,187	825,874,576	144,412,965	585,594,573
Net impairment losses on financial assets	28	(13,698,264)	(55,847,822)	(2,120,225)	(8,597,512)
Profit before tax		188,870,923	770,026,754	142,292,740	576,997,061
Income tax expense	12(c)	(37,462,774)	(152,735,730)	(14,881,364)	(60,343,931)
Profit for the year		151,408,149	617,291,024	127,411,376	516,653,130
Other comprehensive income		-	(22,385,715)	-	13,278,498
Total comprehensive income for the year		151,408,149	594,905,309	127,411,376	529,931,628
Profit attributable to shareholders		151,408,149	617,291,024	127,411,376	516,653,130
Total comprehensive income attributable to shareholders		151,408,149	594,905,309	127,411,376	529,931,628

ADVANCED BANK OF ASIA LIMITED

**STATEMENT OF CASH FLOWS
FOR THE YEAR ENDED 31 DECEMBER 2020**

Note	Year ended 31 December 2020		Year ended 31 December 2019	
	US\$	KHR'000	US\$	KHR'000
Cash flows from financing activities				
Issuance of share capital	120,000,000	489,240,000	50,000,000	202,750,000
Proceeds from debt securities in issue	-	-	20,326,748	82,424,963
Proceeds from borrowings	545,241,602	2,222,950,011	498,527,607	2,021,529,446
Repayments of borrowings	(583,788,033)	(2,380,103,811)	(300,873,417)	(1,220,041,706)
Proceeds from subordinated debts	-	-	40,000,000	162,200,000
Repayments of subordinated debts	(11,000,000)	(44,847,000)	(5,000,000)	(20,275,000)
Principal elements of lease payments	(7,243,776)	(29,532,875)	(6,181,011)	(25,064,000)
Net cash from financing activities	63,209,793	257,706,325	296,799,927	1,203,523,703
Net increase in cash and cash equivalents	(116,661,311)	(475,628,166)	298,750,140	1,211,431,819
Cash and cash equivalents at the beginning of the year	711,881,699	2,900,917,923	413,131,559	1,659,962,604
Currency translation differences	-	(17,623,287)	-	29,523,500
Cash and cash equivalents at the end of the year	595,220,388	2,407,666,470	711,881,699	2,900,917,923

29